

CAMMA MICROFINANCE LIMITED

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត



របាយការណ៍
ប្រចាំឆ្នាំ ២០១១

មាតិកា

ទសន្សនៈវិស័យ និង បេសកកម្ម.....	២
សេវាកម្ម	៣
អតិថិជន	៤
សារពីប្រធានក្រុមប្រឹក្សាភិបាល.....	៥
សារលិខិតពីអគ្គនាយិកា	៧
កម្មសិទ្ធិ និង អភិបាលកិច្ច.....	៧
រចនាសម្ព័ន្ធគ្រប់គ្រង.....	៧
ភាគទុនិក.....	១០
ក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រង.....	១០
របាយការណ៍ក្រុមប្រឹក្សាភិបាល	១១
ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ	១៥
សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ.....	១៦
សេចក្តីប្រកាសរបស់សវនករឯករាជ្យ.....	១៧
របាយការណ៍ហិរញ្ញវត្ថុ.....	២០
តារាងតុល្យការ.....	២០
របាយការណ៍លទ្ធផល.....	២២
របាយការណ៍ចរន្តសាច់ប្រាក់.....	២៣
របាយការណ៍ចរន្តមូលនិធិម្ចាស់ក្រុមហ៊ុន	២៤
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ.....	២៦



ទស្សនៈវិស័យ

ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏មានទំនុកចិត្តមួយ ដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ កម្ពុជា ក្នុងការកែលំអរជីវភាពរស់នៅតាមរយៈការទទួលយកសេវាឥណទាន ពីខេមា មីក្រូហិរញ្ញវត្ថុ។



បេសកកម្ម

ផ្តល់សេវាមីក្រូហិរញ្ញវត្ថុដ៏ទូលាយដល់ សហគ្រិនខ្នាតតូច និងមធ្យម ដែលជា ប្រជាកសិករ សិប្បករ និងពាណិជ្ជករ ប្រកបដោយសមត្ថភាព និងគុណភាព និងធានាបាននូវអត្ថប្រយោជន៍ ខ្ពស់ជូនភាគទុនិក បុគ្គលិក និងសង្គមជាតិទាំងមូល។

សេវាកម្ម

ខេម ផ្តល់នូវសេវាកម្មប្រាក់កម្ចីដែលបែងចែកជាប្រភេទដូចខាងក្រោម៖

១. ឥណទានក្រុមធានា៖ ជាប្រភេទឥណទានដែលផ្តល់ប្រាក់កម្ចីដល់ក្រុមអតិថិជន ដែលមានសមាជិក៣ ទៅ ៥នាក់ ។ អតិថិជនអាចខ្ចីបាន ១,០០០,០០០ រៀល ក្នុងរយៈពេល ១២ខែ ជាមួយអត្រាការប្រាក់ ៣.៣% ទៅ ៥% ។
២. ឥណទានឯកត្តជន៖ ជាប្រភេទឥណទានដែលផ្តល់ប្រាក់កម្ចីដល់អតិថិជន ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ឬដើម្បីពង្រីកមុខរបរអាជីវកម្ម ឬបង្កើតមុខរបរថ្មី ។ អតិថិជនអាចខ្ចីបានដល់ ១០,០០០ ដុល្លារ អាមេរិក សម្រាប់រយៈពេល ៦ខែ ដល់ ៣៦ ខែ ក្នុងអត្រាការប្រាក់ពី ១.៨% ដល់ ២.៥% ។



អតិថិជន

អតិថិជនរបស់ ខេមា មាន ២ ប្រភេទ៖

អតិថិជននៅតាមទីជនបទប្រកបរបរកសិកម្ម ចិញ្ចឹមសត្វ និង នេសាទ



អតិថិជនដែលជាម្ចាស់សហគ្រាស ឬអាជីវកម្មធនតូច



សារពីប្រធានក្រុមប្រឹក្សាភិបាល

តំណាងឲ្យក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ខេមា ខ្ញុំមានសេចក្តីរីករាយ និងសូមធ្វើការបង្ហាញជូនលោក អ្នកនូវស្ថានភាពទូទៅនៃសេដ្ឋកិច្ចជាតិ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ និង របាយការណ៍ប្រចាំឆ្នាំ ២០១១ របស់គ្រឹះស្ថានខេមា ។

នៅឆ្នាំ២០១១នេះ សេដ្ឋកិច្ចកើនឡើងប្រមាណ ៦.៩% ។ វិស័យមួយចំនួនដូចជា វិស័យកសិកម្មកើនឡើង ១.២% សេវាកម្ម ៥% ឧស្សាហកម្ម ១២.១% ក្នុងនោះវិស័យកាត់ដេរ ២១ % ។ កំរើននៃសេដ្ឋកិច្ចជាតិនេះបានធ្វើឲ្យវិនិយោគិនទាំងក្នុង និង ក្រៅប្រទេស មានទំនុកចិត្តទៅលើព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញឲ្យវិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ រីកចម្រើន និង មានភាពរឹងមាំ ។ ក្នុងឆ្នាំ ២០១១ នេះ ធនាគារអន្តរជាតិចំនួន ៣ គឺ ធនាគារ ICBC, ធនាគារ Mega International Commercial Bank របស់តៃវ៉ាន់ និង ធនាគារ MB របស់វៀតណាម បានមកបើកសាខារបស់ខ្លួននៅកម្ពុជា ។ បច្ចុប្បន្នកម្ពុជាមានធនាគារពាណិជ្ជ ចំនួន៣១ ធនាគារឯកទេសចំនួន៧ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ ចំនួន៣២ ដែលក្នុងនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណប្រាក់បញ្ញើមាន ចំនួន៧ គ្រឹះស្ថាន ។

ការកើនឡើងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្វើឲ្យខេមា ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ថ្មី ប្រឈមនឹងការប្រកួតប្រជែង ។ ប៉ុន្តែនេះមិនមែនជាបញ្ហាសំរាប់គ្រឹះស្ថានខេមាឡើយ ។ ផ្ទុយទៅវិញ យើងទទួលបានជោគជ័យ ដោយពង្រីកតំបន់ប្រតិបត្តិការកាន់តែធំទូលាយជាង ឆ្នាំមុន ។ នេះគឺដោយសារបុគ្គលិករបស់ខេមាយល់ច្បាស់អំពីតម្រូវការរបស់អតិថិជន ហើយដើរ តួនាទីជាអ្នកប្រឹក្សាផ្តល់ប្រភពទុន សំរាប់ការធ្វើអាជីវកម្ម ក៏ដូចជាការបង្កើនផលរបស់ ពួកគាត់ ជៀសជាងជាម្ចាស់បំណុលដែលមិនបានគិតគូរដល់ភាពលំបាករបស់អតិថិជន ។ ទាំងនេះបង្ហាញអំពីឆន្ទៈរបស់បុគ្គលិកយើង ក្នុងការបំរើអតិថិជនដោយមិនខ្លាចនឿយហត់ ។

ស្របគ្នានឹងសេវាកម្មល្អ គណៈគ្រប់គ្រងរបស់ខេមា ក៏បាននឹងកំពុងសិក្សាស្រាវជ្រាវ ស្វែងរកផលិតផលថ្មី ដើម្បីបំពេញតម្រូវការរបស់អតិថិជន និង ប្រកួតប្រជែងដើម្បីពង្រីកទីផ្សារ របស់ខ្លួន ។ ផលិតផលថ្មីនេះ នឹងចេញជារូបរាងក្នុងឆ្នាំ២០១២ ខាងមុខ ហើយខ្ញុំមានជំនឿថា ឆ្នាំ២០១២ នេះ ខេមានឹងទទួលបានផ្លែផ្កាក្នុងឲ្យកត់សំគាល់ ។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះបុគ្គលិក និង គណៈគ្រប់គ្រង របស់ខេម
ដែលបានខិតខំប្រឹងប្រែង ដើម្បីភាពរីកចំរើនរបស់គ្រឹះស្ថាន និង អតិថិជន ។ ក្នុងពេលជាមួយគ្នា
នេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ អតិថិជន និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធ
ចំពោះការគាំទ្រ និង សហការគ្រប់កាលៈទេសៈ ។

ដោយក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រ

ប្រធានក្រុមប្រឹក្សាភិបាល



ប៊ិនសុនសម័យ

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១២

សារលិខិតពីអគ្គនាយក

នៅក្នុងឆ្នាំ២០១១នេះ ព្រះរាជាណាចក្រកម្ពុជាបានរងនូវគ្រោះទឹកជំនន់ ។ ខេត្ត / ក្រុង ចំនួន១៨ ខណ្ឌ / ស្រុក ចំនួន១២២ និង សង្កាត់ / ឃុំ ចំនួន៦៨៧ រងនូវការខូចខាត ដែលធ្វើឲ្យ ប៉ះពាល់ដល់វិស័យសង្គម វិស័យកសិកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ ។ ផ្ទះប្រជាជន សាលារៀន មណ្ឌល សុខភាព វត្តអារាម មួយចំនួនធំត្រូវខូចខាត ។ ដំណាំស្រូវប្រមាណ៦០ % ត្រូវបាន បំផ្លាញ ហើយសត្វពាហនៈប្រមាណ ១,៦៧៥ ក្បាលបានស្លាប់ ។ ផ្លូវជាតិ ស្ពាន ប្រព័ន្ធ ស្រោចស្រព ត្រូវខូចខាតជាខ្លាំងដែលតម្រូវឲ្យរដ្ឋាភិបាលចាត់វិធានការជួសជុលជាបន្ទាន់ នៅពេលទឹកស្រក់ ។

វិស័យមីក្រូហិរញ្ញវត្ថុ ដែលត្រូវបានចាត់ទុកជាវិស័យគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ បានចូលរួមចំណែកសង្រ្គោះប្រជាជនរងគ្រោះតាមរយៈការចូលជាវិភាគទានដែលបង្កើតដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។ ធនាគារជាតិនៃកម្ពុជាក៏បានចេញលិខិតលេខ ធ៧.០១១.៥៥៥ ល.ស ដល់គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ឲ្យវាយតម្លៃ និង ព្យាករណ៍ពីផលប៉ះពាល់នៃ ទឹកជំនន់មកលើអតិថិជននៃគ្រឹះស្ថាននីមួយៗ ។ ជាលិទ្ធផលអតិថិជនមួយចំនួនតូចនៃវិស័យ មីក្រូហិរញ្ញវត្ថុទទួលរងនូវផលប៉ះពាល់នេះ ហើយគ្រឹះស្ថានមួយចំនួនដែលជាសមាជិកនៃ សមាគមមីក្រូហិរញ្ញវត្ថុ បានជួយសំរួលអតិថិជនរបស់ខ្លួនដែលរងគ្រោះទឹកជំនន់ដោយមិនយក ការប្រាក់ ឬមិនប្តឹងរឹបអូសទ្រព្យបញ្ចាំ ក្នុងករណីដែលអតិថិជនទាំងនោះគ្មានលិទ្ធិភាពសង ។ ដោយឡែក គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតិ មិនមានអតិថិជនដែលរងគ្រោះដោយ ទឹកជំនន់ឡើយ ។

នៅក្នុងឆ្នាំ២០១១នេះ ខេមា បានធ្វើប្រតិបត្តិការប្រកបដោយភាពក្លៀវក្លា និង ឆន្ទៈមុះមុត ដើម្បីផ្តល់ឥណទានដល់ប្រជាជនក្រីក្រ ហើយយើងទទួលបានជោគជ័យគួរឲ្យកត់សំគាល់ ។

ខេមា បានពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួន រហូតដល់ ៦២ភូមិ ២១ឃុំ និង ១៦ខណ្ឌស្រុក ក្នុងទីក្រុងភ្នំពេញ ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ ។ យើងមានចំនួនអតិថិជនសកម្មសរុបចំនួន ២០៥នាក់ ដែលក្នុងនោះ ៥៤% គឺជាបុរស និង ៤៦% គឺជាស្ត្រី ។ សមតុល្យឥណទានចំនួន ៥៧១, ២៣៧ ដុល្លារអាមេរិក ។ ដូចការរំពឹងទុក នៅចុងឆ្នាំ២០១១នេះ យើងទទួលបានប្រាក់ ចំណេញក្រោយការបង់ពន្ធចំនួន ៣,២០២.៧៣ ដុល្លារអាមេរិក ។ ថ្វីត្បិតតែនេះជាចំនួនតិចតួច ប៉ុន្តែវាបានបង្ហាញអំពីប្រសិទ្ធិភាពកាន់តែខ្ពស់នៃប្រតិបត្តិការរបស់ ខេមា ក្នុងរយៈពេល ១៧ខែ នៃការចាប់ផ្តើមដំណើរការ ។ ហើយភាពជោគជ័យនេះក៏ជាលិទ្ធផលនៃការខិតខំធ្វើការរបស់

បុគ្គលិក និង គណៈគ្រប់គ្រង, ភាពខ្លាំងក្លានៃគោលនយោបាយ និង នីតិវិធីឥណទាន, ភាពបត់បែនបាននៃអត្រាការប្រាក់ និង រយៈពេលឥណទាន និងសេវាកម្មល្អ ។

សម្លឹងមើលឆ្នាំ ២០១២ ដែលខិតជិតមកដល់ ខេមា មានសុទ្ធិនិយមថានឹងទទួលបានជោគជ័យជាងឆ្នាំ ២០១១ ដោយខេមានឹងបន្តពង្រីកគុណភាពឥណទាន, បន្តពង្រីកតំបន់ប្រតិបត្តិការណ៍ឲ្យកាន់តែធំទូលាយ, បន្តបណ្តុះបណ្តាលបុគ្គលិក, បង្កើននូវផលិតផលថ្មី / សេវាកម្មថ្មី ក៏ដូចកែច្នៃនូវផលិតផល / សេវាកម្មថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន, អភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីឲ្យប្រតិបត្តិការរបស់ខេមាកាន់តែរលូន និងមានប្រសិទ្ធភាព ។ លើសពីនេះទៅទៀត ការដាក់ឲ្យប្រើប្រាស់នូវការិយាល័យឥណទានកម្ពុជា (Credit Bureau Cambodia) នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់គ្រឹះស្ថាន ខេមា ក៏ដូចជាវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ។

ជាចុងបញ្ចប់ ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីអគុណបុគ្គលិក របស់ខេមា ទាំងអស់ចំពោះភាពស្មោះត្រង់ ការតាំងចិត្ត និងខិតខំធ្វើការ ដែលអនុញ្ញាតឲ្យ ខេមា អាចធ្វើដំណើរទៅមុខដើម្បីប្រកួតប្រជែងនឹងគ្រឹះស្ថាននានា ។ ខ្ញុំក៏សូមអគុណដល់ភាគទុនិកទាំងអស់ ក្រុមប្រឹក្សាភិបាលម្ចាស់បំណុល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអតិថិជនទាំងអស់របស់ខេមា ចំពោះការផ្តល់ជំនួយឧបត្ថម្ភ ការគាំទ្រការយោគយល់ជួយសំរួលដល់ដំណើរការរបស់គ្រឹះស្ថាន និង ការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់គ្រឹះស្ថានយើងខ្ញុំ ។ ខ្ញុំសូមប្រសិទ្ធិពរជ័យដល់អ្នកទាំងអស់គ្នា ជួបប្រទះនូវសេចក្តីសុខ និងសេចក្តីចំរើននាឆ្នាំថ្មីខាងមុខនេះ ។


ដោយការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ!



ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១២

កម្មសិទ្ធិភាព និង អភិបាលកិច្ច

រចនាសម្ព័ន្ធគ្រប់គ្រង



ភាគទុនិក

គិតមកត្រឹមដំណាច់ឆ្នាំ២០១១ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត មានភាគហ៊ុន ដើមទុនសរុបចំនួន ៣៥០,០០០ ដុល្លារអាមេរិក ដែលចូលរួមដោយភាគទុនចំនួន ២រូប គឺ លោកជំទាវ អ៊ូ សាន និង លោកស្រី ឌិត នីតា ។

ភាគទុនិក	វិនិយោគជាដុល្លារ	ភាគរយនៃដើមទុន
លោកជំទាវ អ៊ូ សាន	២១០,០០០	៦០%
លោកស្រី ឌិត នីតា	១៤០,០០០	៤០%
សរុប	៣៥០,០០០	១០០%

ក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រង

ឯកឧត្តម បែន សុនសម័យ	ប្រធានក្រុមប្រឹក្សាភិបាល
លោកស្រី ខាន់ សុខគាន	អនុប្រធានក្រុមប្រឹក្សាភិបាល
លោកស្រី សាយ ចាន់ណារ៉ុន	សមាជិកក្រុមប្រឹក្សាភិបាល
លោកស្រី ឌិត នីតា	អគ្គនាយិកា
លោក ខុវ សុឡេត	នាយកប្រតិបត្តិ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុ បន្ទាប់ពីបានធ្វើសវនកម្ម របស់ក្រុមហ៊ុន **ខេម មីក្រូហិរញ្ញវត្ថុ** (លំដាប់នេះតទៅហៅកាត់ថា "ក្រុមហ៊ុន") សំរាប់ការិយបរិច្ឆេទពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ។

សកម្មភាពចំបង

ក្រុមហ៊ុនមានសកម្មភាពចំបងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យសេវាមីក្រូហិរញ្ញវត្ថុទៅដល់ប្រជាជនជនបទ ។ ការផ្តល់សេវាកម្មហិរញ្ញវត្ថុនេះ រាប់បញ្ចូលការផ្តល់សេវាឥណទានដល់ប្រជាជនក្រីក្រ និង មានចំណូលទាប ព្រមទាំងអាជីវកម្មខ្នាតតូចទាំងឡាយក្នុងប្រទេស ។

លទ្ធផល

លទ្ធផលរបស់ក្រុមហ៊ុន សំរាប់ការិយបរិច្ឆេទពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ មានបង្ហាញនៅក្នុងគណនីលទ្ធផលនៅទំព័រទី ១១ ។

លាភការ

ក្រុមហ៊ុនពុំមានលាភការលើភាគហ៊ុនដែលបានប្រកាស ឬបានបង់នៅក្នុងការិយបរិច្ឆេទនេះទេ ។

ដើមទុន

ដើមទុនចុះបញ្ជីដំបូងរបស់ក្រុមហ៊ុនមានចំនួន ២០០,០០០ ដុល្លារអាមេរិក ដែលបានបង់គ្រប់ចំនួនក្នុងឆ្នាំ ២០១០ ។ ក្រុមហ៊ុនបានបង្កើនដើមទុនរបស់ខ្លួនពី ២០០,០០០ ដុល្លារអាមេរិក ទៅ ៣៥០,០០០ ដុល្លារអាមេរិក នៅក្នុងខែធ្នូ ឆ្នាំ២០១០ ។ ការផ្លាស់ប្តូរដើមទុន និង វិសោធនកម្មលក្ខន្តិកៈនេះ ត្រូវបានអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១០ ។

ទុនបំរុង និង សំវិធានធន

គណនីទុនបំរុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះពុំមានការផ្លាស់ប្តូរជាសំខាន់ទេ ដោយឡែកតែអ្វីដែលមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

បំណុលជាប់សង្ស័យ និង ពិបាកទារ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាពួកគេបានចាត់វិធានការទាក់ទងទៅនឹងការលុបចោលបំណុលដែលទារមិនបាន និង ការធ្វើសំវិធានធនចំពោះបំណុលដែលជាប់សង្ស័យ និង មានការជឿជាក់ថារាល់បំណុលដែលបានដឹងថាមិនអាចទារបានត្រូវបានលុបចោល ហើយសំវិធានធន គ្រប់គ្រាន់ត្រូវបានកំណត់ឡើងសំរាប់បំណុលដែលជាប់សង្ស័យ ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលអោយចំនួនទឹកប្រាក់ដែលលុបចេញចំពោះបំណុលទារមិនបាន ឬទឹកប្រាក់សំវិធានធន ចំពោះបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់រហូតដល់កំរិតទឹកប្រាក់សំខាន់ណាមួយនោះទេ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបាន ចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា ដោយឡែកតែឥណទាន, បណ្តាទ្រព្យសកម្ម ចរន្តដែលមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា អោយបានស្មើនឹងតម្លៃកត់ត្រានៅក្នុងបញ្ជីឥណទានរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយអោយនៅស្មើនឹងតម្លៃ ដែលគិតថានឹងអាចលក់បានលើទីផ្សារ ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើអោយប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវជាសំខាន់ឡើយ ។

វិធីសាស្ត្រនៃការវាយតម្លៃ

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលធ្វើអោយប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសំខាន់នោះទេ ។

ផែនទ្រព្យអកម្មនិងទ្រព្យអកម្មផ្សេងៗទៀត

មកដល់ថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន ៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងនៅដំណាច់ការិយបរិច្ឆេទ ដើម្បីធានាចំពោះបំណុលរបស់បុគ្គលណាមួយ ឬ
- (ខ) ផែនទ្រព្យអកម្មណាមួយកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីដំណាច់ការិយបរិច្ឆេទ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល គឺពុំមានផែនទ្រព្យអកម្ម ឬទ្រព្យអកម្មផ្សេងៗទៀត របស់ក្រុមហ៊ុន ដែលត្រូវមានកាតព្វកិច្ចអនុវត្ត ឬអាចនឹងត្រូវមានកាតព្វកិច្ចអនុវត្តក្នុងរយៈពេល ១២ ខែ បន្ទាប់ពីថ្ងៃបញ្ចប់បញ្ជីនៃការិយបរិច្ឆេទ ដែលនឹងមានការប៉ះពាល់ ឬអាចនឹងមានការប៉ះពាល់ យ៉ាងសំខាន់ដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃ ដល់ កំណត់ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលអោយមានតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានចំនួនមិនត្រឹមត្រូវជាសំខាន់នោះទេ ។

ប្រការមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទនេះពុំមានការប៉ះពាល់យ៉ាងសំខាន់ដោយប្រការ ឬកិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសំខាន់ និងមិនធម្មតានោះទេ ។

ក្រុមប្រឹក្សាភិបាលមានមតិថាពុំមានប្រការ កិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសំខាន់ និង មិនធម្មតា ដែលកើតមានឡើងនៅក្នុងចន្លោះពេលរវាងថ្ងៃ បិទបញ្ជីនៃការិយបរិច្ឆេទ និង ថ្ងៃចេញរបាយការណ៍នេះ ដែលអាចនាំអោយប៉ះពាល់ដល់លទ្ធផល នៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទដែលបានរាយការណ៍នេះ ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបំរើការក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះមាន នាមដូចតទៅ ៖

ឯកឧត្តម បែនសុន សម័យ	ប្រធានក្រុមប្រឹក្សាភិបាល (នាយកមិនប្រតិបត្តិ)
លោកស្រី ខាត់សុគាល	អនុប្រធានក្រុមប្រឹក្សាភិបាល (នាយកមិនប្រតិបត្តិ)
លោកស្រី សាយ ចាន់ណារ៉ុ	សមាជិក (នាយកមិនប្រតិបត្តិ)

ភាគហ៊ុនកាន់កាប់ដោយសមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលពុំមានកាន់កាប់ភាគហ៊ុនទេ នៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញ របាយការណ៍នេះ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងរហូតដល់ចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលមាន ក្រុមហ៊ុនចូលរួមជាតួភាគី ក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួល បាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬលិខិតបំណុលពីក្រុមហ៊ុន ឬពីអង្គភាព ដទៃទៀតទេ ដោយឡែកតែប្រតិបត្តិការដូចមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ចាប់តាំងពីថ្ងៃដើមការិយបរិច្ឆេទនេះ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាមួយនៃ ក្រុមហ៊ុនដែលបានទទួល ឬមានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះ កិច្ចសន្យាដែលបានធ្វើឡើងរវាងក្រុមហ៊ុន និងក្រុមប្រឹក្សាភិបាល ឬរវាងក្រុមហ៊ុន និងក្រុមហ៊ុន ពាក់ព័ន្ធជាមួយនឹងក្រុមប្រឹក្សាភិបាលនោះ ឬជាមួយនឹងក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះ ជាសមាជិក, ឬក៏ជាមួយក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ សំខាន់ជាមួយ ដោយឡែកតែប្រតិបត្តិការដូចមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុប្រចាំការិយបរិច្ឆេទនីមួយៗត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃកិច្ចការរបស់ក្រុមហ៊ុន និងលទ្ធផលនៃដំណើរការអាជីវកម្ម និង ស្ថានភាពចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបិទបញ្ជី ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- ក) អនុវត្តនូវគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និង ប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់នោះ ធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល,
- ខ) គោរពតាមគោលការណ៍គណនេយ្យ និង គោលការណ៍ណែនាំដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដតម្រូវឱ្យប្រើវិធានដទៃទៀត ដែលខុសពីវិធានមុនៗ វិធានថ្មីនេះ ត្រូវបានបង្ហាញ និងពន្យល់អោយបានច្បាស់លាស់ និងកំណត់បរិមាណនៃការប្រែប្រួល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ,
- គ) រក្សាទុកនូវបញ្ជីគណនេយ្យអោយបានត្រឹមត្រូវនិងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងអោយមាន ប្រសិទ្ធភាព,
- ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព នៃដំណើរការអាជីវកម្មលើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មត់ថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត, និង
- ង) ត្រួតពិនិត្យ និង ដឹកនាំក្រុមហ៊ុនអោយមានប្រសិទ្ធភាព លើរាល់ការសំរេចដែលមានសារៈសំខាន់ ដែលប៉ះពាល់ដល់ប្រតិបត្តិការ និង ដំណើរការក្រុមហ៊ុន, ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា ក្រុមហ៊ុនបានអនុវត្តនូវរាល់តម្រូវការដូចមានចែងខាងលើ ។

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំជាអភិបាលរបស់ក្រុមហ៊ុន **ខេមា មីក្រូហិរញ្ញវត្ថុ** (លំដាប់នេះ តទៅហៅកាត់ថា “ក្រុមហ៊ុន”) សូមប្រកាសថាតាមយោបល់របស់យើងខ្ញុំ ៖

- ក) លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសំរាប់ការិយបរិច្ឆេទពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ មិនមានការប៉ះពាល់យ៉ាងសំខាន់ដោយប្រការ ឬកិច្ចការ ជំនួញ ឬ និងព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសំខាន់ និងមិនធម្មតា ហើយប្រការ ឬកិច្ចការជំនួញ ឬ និងព្រឹត្តិការណ៍ណាមួយនោះ ក៏ពុំបានកើតមានឡើងនៅក្នុងចន្លោះ ពេលចាប់ពីថ្ងៃបិទការិយបរិច្ឆេទមកទល់នឹងថ្ងៃចេញរបាយការណ៍នេះទេ ក្រៅពីអ្វីដែលបាន បង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង
- ខ) របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលមានភ្ជាប់ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវ ទិដ្ឋភាពពិតប្រាកដនៃកិច្ចការរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ និង លទ្ធផលនៃ ប្រតិបត្តិការអាជីវកម្ម និងស្ថានភាពចរន្តសាច់ប្រាក់ សំរាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ នាថ្ងៃខាងលើដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និង ស្តង់ដារគណនេយ្យកម្ពុជា ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល ដោយ ៖



លោក បែនសុន សម័យ
ប្រធានក្រុមប្រឹក្សាភិបាល
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២



លោកស្រី ឌិត វិសា
អគ្គនាយិកា
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២

សេចក្តីរាយការណ៍របស់សវនករឯករាជ្យ ជូនចំពោះភាគទុនិក និង ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមា មីក្រូហិរញ្ញវត្ថុ

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់របស់ ក្រុមហ៊ុន ខេមា មីក្រូហិរញ្ញវត្ថុ (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”) ដែលរួមមានតារាងតុល្យការសំរាប់ ការិយបរិច្ឆេទពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ព្រមទាំងគណនី លទ្ធផល, របាយការណ៍ចរន្តមូលនិធិរបស់ភាគទុនិក, របាយការណ៍ចរន្តសាច់ប្រាក់ នៃរយៈពេល ខាងលើ និងគោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ និង កំណត់សំគាល់ផ្សេងៗទៀត ។

ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដ នៃរបាយការណ៍ហិរញ្ញវត្ថុដោយយោងទៅតាមស្តង់ដារគណនេយ្យកម្ពុជា និង គោលការណ៍ណែនាំ របស់ធនាគារជាតិនៃកម្ពុជា ។ ការទទួលខុសត្រូវនេះរួមបញ្ចូល ៖ ការរៀបចំ, ការអនុវត្ត, និង ការរក្សាប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង មួយដែលមានសារៈសំខាន់ក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាព ពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលគ្មានកំហុសធ្ងន់ជាសំខាន់ (ដូចជាកំហុសធ្ងន់ដោយ សារការក្លែងបន្លំ ឬការកាន់ច្រឡំ) និងការជ្រើសរើស និង អនុវត្តគោលការណ៍គណនេយ្យ ដែលសមរម្យ និង ការប៉ាន់ស្មានគណនេយ្យដែលសមស្របទៅតាមកាលៈទេសៈ ។

ការទទួលខុសត្រូវរបស់សវនករឯករាជ្យ

យើងខ្ញុំមានកាតព្វកិច្ចធ្វើការអះអាងបញ្ជាក់លើរបាយការណ៍ហិរញ្ញវត្ថុនេះដោយផ្អែកទៅ លើសវនកម្មរបស់យើងខ្ញុំ ។ យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យដោយអនុលោមទៅតាមស្តង់ដារ សវនកម្មអន្តរជាតិនៃកម្ពុជា និងតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ។ គោលការណ៍ទាំងនេះតម្រូវ អោយយើងខ្ញុំអនុវត្តតាមតម្រូវការនៃក្រុមសីលធម៌ និង គ្រោងនឹងបំពេញការងារសវនកម្ម ដើម្បីទទួល បានការធានាយ៉ាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសធ្ងន់ជាសំខាន់ទេ ។ សវនកម្ម របស់យើងខ្ញុំរួមមានការអនុវត្តនីតិវិធីទាំងឡាយដើម្បីទទួលបាននូវភស្តុតាង ដែលទាក់ទងទៅនឹង បរិមាណទឹកប្រាក់ និង ការបង្ហាញព័ត៌មានទាំងឡាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ នីតិវិធីដែល យើងខ្ញុំបានជ្រើសរើសមានការពឹងផ្អែកទៅលើការវិនិច្ឆ័យរបស់សវនករ ដោយរាប់បញ្ចូលទាំង

ការវាយតម្លៃលើហានិភ័យលើភាពខុសគ្នានៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចកើតចេញពីការ ក្លែងបន្លំ ឬការកាន់ច្រឡំ ។ ក្នុងការវាយតម្លៃលើហានិភ័យនេះ យើងខ្ញុំបានពិនិត្យលើប្រព័ន្ធគ្រួត ពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការរៀបចំ និង ការបង្ហាញពីទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីគ្រោងនីតិវិធីសវនកម្មដែលសមស្រប ប៉ុន្តែនីតិវិធីសវនកម្មនោះមិនអាច យកមកធ្វើជាមូលដ្ឋានក្នុងការបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន ទេ។

សវនកម្មរបស់យើងខ្ញុំមានផងដែរ នូវការវាយតម្លៃលើភាពសមស្របនៃគោលការណ៍ គណនេយ្យ ដែលបានប្រើប្រាស់ និង ការប៉ាន់ស្មានសំខាន់ៗដែលធ្វើឡើងដោយថ្នាក់ដឹកនាំ ព្រមទាំង ការវាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញព័ត៌មានទាំងឡាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ យើងខ្ញុំជឿជាក់ថាការស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និង សមហេតុ សមផលដើម្បីជាមូលដ្ឋាន ក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ ។

មតិរបស់សវនករឯករាជ្យ

យើងខ្ញុំមានមតិថា របាយការណ៍ហិរញ្ញវត្ថុនេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដលើស្ថានភាព អាជីវកម្មរបស់ក្រុមហ៊ុនសំរាប់ការិយបរិច្ឆេទពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពចរន្តសាច់ប្រាក់របស់ក្រុមហ៊ុន សំរាប់ការិយបរិច្ឆេទដែលបានកន្លងទៅ ដោយស្របទៅតាមគោលការណ៍ណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា និង ស្តង់ដារគណនេយ្យកម្ពុជា ។

របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ ត្រូវបានរៀបចំឡើងសំរាប់រង្វង់សមត្ថកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។ របាយការណ៍ហិរញ្ញវត្ថុនេះពុំមានគោលបំណងធ្វើការបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផល នៃប្រតិបត្តិការអាជីវកម្មនិងស្ថានភាពចរន្តសាច់ប្រាក់ ដោយអនុលោមទៅតាមគោលការណ៍ គណនេយ្យ និងការអនុវត្តគណនេយ្យដែលទទួលស្គាល់ជាទូទៅនៅប្រទេស និងរង្វង់សមត្ថកិច្ច ដោយឡែកពីប្រទេសកម្ពុជាទេ ។

ម៉ូរីសុង កាក់ និង អេសូស្យែរ

ក្រុមហ៊ុនគណនេយ្យជំនាញ

សវនកម្មប្រតិស្រុត



កាក់ ធី

ភាគទុនិកដឹកនាំ

18 ខែ មេសា ឆ្នាំ 2012

របាយការណ៍ហិរញ្ញវត្ថុ

ភារកិច្ចសម្របសម្រួល សំរាប់ការិយបរិច្ឆេទ

ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១

	កំណត់ សំគាល់	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់	4	13,170	53,194	697
ប្រាក់បញ្ញើនៅធនាគារនានាក្នុងស្រុក	5	22,490	90,837	146,734
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	6	17,500	70,683	17,500
ការឱ្យខ្ចីចងការ និងបុរេប្រទានចំពោះ				
អតិថិជន-សុទ្ធ	7	566,599	2,288,493	140,332
ទ្រព្យសកម្មផ្សេងទៀត	8	10,386	41,949	7,363
ទ្រព្យសកម្មអរូបី	9	1,937	7,824	2,687
អចលនទ្រព្យ	10	7,356	29,710	8,779
សរុបទ្រព្យសកម្ម		639,438	2,582,690	324,092
ទ្រព្យអកម្ម និង មូលនិធិម្ចាស់ភាគហ៊ុន				
ទ្រព្យអកម្ម				
សំវិធានធនលើពន្ធ	11	125	505	12
ទ្រព្យអកម្មផ្សេងទៀត	12	12,071	48,755	41
ប្រាក់កំចី	13	300,000	1,211,700	-
សរុបទ្រព្យអកម្ម		312,196	1,260,960	53

(តទៅទំព័របន្ទាប់)

តារាងតុល្យការ សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១ (តពិទំព័រមុន)

		31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	កំណត់ សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
មូលនិធិម្ចាស់ភាគហ៊ុន				
ដើមទុន	14	350,000	1,413,650	350,000
លទ្ធផលបង្ក		(22,758)	(91,920)	(25,961)
សរុបមូលនិធិម្ចាស់ភាគហ៊ុន		327,242	1,321,730	324,039
សរុបទ្រព្យអកម្ម និង មូលនិធិម្ចាស់ភាគហ៊ុន		639,438	2,582,690	324,092

អនុញ្ញាតអោយបេក្ខជនប្រកាស និងបុរេហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



លោក ប៊ែនសុន សម័យ
 ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២



លោកស្រី ឌីត នីតា
 អគ្គនាយិកា




ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២

កំណត់សំគាល់ភ្ជាប់ត្រូវអានជាមួយរបាយការណ៍នេះ។

គណនីលទ្ធផល សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

		31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	កំណត់ សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	15	95,499	385,720	5,045
ចំណាយលើការប្រាក់	16	(14,682)	(59,302)	-
ចំណូលពីការប្រាក់សុទ្ធ		80,817	326,418	5,045
ចំណូលក្រៅពីការប្រាក់	17	4,430	17,893	256
សោហ៊ុយបុគ្គលិក	18	(35,395)	(142,959)	(10,159)
ចំណាយលើប្រតិបត្តិការផ្សេងទៀត	19	(37,133)	(149,980)	(19,672)
ទាយជួទានអោយដល់រំលស់		(3,866)	(15,615)	(1,396)
ប្រាក់ចំណេញពីប្រតិបត្តិការមុនសំវិធានធន		8,853	35,757	(25,926)
សំវិធានធនសំរាប់ឥណទានជាប់សង្ស័យ	7	(4,638)	(18,733)	-
លទ្ធផលមុនបង់ពន្ធ		4,215	17,024	(25,926)
ចំណាយបង់ពន្ធ	11	(1,012)	(4,087)	(35)
លទ្ធផលក្រោយបង់ពន្ធ		3,203	12,937	(25,961)

អនុញ្ញាតអោយចេញផ្សព្វផ្សាយ និងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល

 លោក បែនសុន សម័យ ប្រធានក្រុមប្រឹក្សាភិបាល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២	  លោកស្រី ឌិត នីតា អគ្គនាយិកា ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២
---	--

កំណត់សំគាល់ភ្ជាប់ត្រូវបានជាមួយរបាយការណ៍នេះ

របាយការណ៍ចរន្តមូលនិធិស្នូលសាគរ្យន

សំរាប់ការិយបរិច្ឆេទពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

	ដើមទុន ដុល្លារអាមេរិក	លទ្ធផលបង្ក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនាដើមគ្រា	350,000	-	350,000
លទ្ធផលនៃការិយបរិច្ឆេទ	-	(25,961)	(25,961)
សមតុល្យនាថ្ងៃទី 31 ធ្នូ ឆ្នាំ 2010	350,000	(25,961)	324,039
សមតុល្យនាថ្ងៃទី 1 ខែ មករា ឆ្នាំ 2011	350,000	(25,961)	324,039
លទ្ធផលនៃការិយបរិច្ឆេទ	-	3,203	3,203
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2011	350,000	(22,758)	327,242
សមតុល្យនាថ្ងៃទី 31 ធ្នូ ឆ្នាំ 2011 (ពាន់រៀល)	1,413,650	(91,920)	1,321,730

កំណត់សំគាល់ភ្ជាប់ត្រូវអានជាមួយរបាយការណ៍នេះ។

**របាយការណ៍ចរន្តសាច់ប្រាក់ សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការរាល់ថ្ងៃ			
លទ្ធផលមុនបង់ពន្ធ	4,215	17,024	(25,926)
<i>និយ័តកម្មចំពោះ ៖</i>			
រំលស់លើអចលនទ្រព្យ	3,866	15,615	1,396
សំវិធានធនសំរាប់ឥណទានជាប់សង្ស័យ	4,638	18,733	-
លទ្ធផលមុនការផ្លាស់ប្តូរទុនចល័ត	12,719	51,372	(24,530)
<u>ការកើនឡើង/(ការថយចុះ) នៃសាច់ប្រាក់បណ្តាលមក</u> <u>ពីការប្រែប្រួលទ្រព្យសកម្ម និង អកម្ម ៖</u>			
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	(17,500)
ការអោយខ្ចីចងការនិងបុរេប្រទានចំពោះអតិថិជន	(430,905)	(1,740,425)	(140,332)
ទ្រព្យសកម្មផ្សេងទៀត	(3,023)	(12,210)	(7,363)
ទ្រព្យអកម្មផ្សេងទៀត	12,030	48,589	41
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការអាជីវកម្ម	(409,179)	(1,652,674)	(189,684)
ពន្ធដែលបានបង់	(899)	(3,631)	(23)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការអាជីវកម្ម	(410,078)	(1,656,305)	(189,707)
ចរន្តសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញអចលនទ្រព្យ និង កម្មវិធីព័ត៌មានវិទ្យា	(1,693)	(6,838)	(12,862)
ចរន្តសាច់ប្រាក់ប្រើក្នុងសកម្មភាពវិនិយោគ	(1,693)	(6,838)	(12,862)

(តទៅទំព័របន្ទាប់)

របាយការណ៍ចរន្តសាច់ប្រាក់ សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១ (តម្លៃទំនើប)

	31 ធ្នូ 2011		01 សីហា ដល់
	ដុល្លារអាមេរិក	ពាន់រៀល	31 ធ្នូ 2010 ដុល្លារអាមេរិក
ចរន្តសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ			
សាច់ប្រាក់បានពីការបង្កើនដើមទុន	-	-	350,000
សាច់ប្រាក់បានពីកម្ចី	350,000	1,413,650	-
ការសងកម្ចី	(50,000)	(201,950)	-
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញវត្ថុ	300,000	1,211,700	350,000
ចំរើចំរូលសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(111,771)	(451,443)	147,431
សាច់ប្រាក់និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ	147,431	595,474	-
សាច់ប្រាក់និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ	35,660	144,031	147,431
<i>កំណាងដោយ ៖</i>			
សាច់ប្រាក់	13,170	53,194	697
ប្រាក់បញ្ញើនៅធនាគារនានាក្នុងស្រុក	22,490	90,837	146,734
	35,660	144,031	147,431

កំណត់សំគាល់ភ្ជាប់ត្រូវបានជាមួយរបាយការណ៍នេះ

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

១. ព័ត៌មានទូទៅ

ខេម មីក្រូហិរញ្ញវត្ថុ (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”) ជាគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១០ ក្រោមបញ្ជីពាណិជ្ជកម្មលេខ Co-0700 KH/2010 និងបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីផ្តល់សេវាឥណទានដល់ប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជា ។

ទស្សនៈវិស័យរបស់ក្រុមហ៊ុន គឺក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដែលគួរអោយទុកចិត្តមួយដែលផ្តល់កម្ចីអោយដល់ប្រជាជននូវឱកាស ដើម្បីធ្វើអោយជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរឡើង តាមរយៈការផ្តល់កម្ចីឥណទានរបស់ក្រុមហ៊ុន ។

បេសកកម្មរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មហិរញ្ញវត្ថុអោយមានស្ថេរភាព និងនិរន្តរភាពដូនដល់ប្រជាពលរដ្ឋ ដែលមានអាជីវកម្មខ្នាតតូច និង មធ្យម ដែលជាគ្រួសារកសិករ សិប្បករ និងអាជីវករ និង ធានាដល់អត្ថប្រយោជន៍ ដល់ភាគទុនិក បុគ្គលិក និង សង្គមជាតិទាំងមូល ។

ទីស្នាក់ការកណ្តាលចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅផ្ទះលេខ ៤៩, ផ្លូវ ២៩៤, សង្កាត់បឹងកេងកង ១, ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រុមហ៊ុនមានបុគ្គលិកចំនួន ២១ នាក់ ដោយរាប់បញ្ចូលទាំងក្រុមប្រឹក្សាភិបាល ៣ នាក់ នៅដំណាច់ឆ្នាំ ២០១១ (ឆ្នាំ ២០១០ ៖ ១៤ នាក់ ដោយរាប់បញ្ចូលទាំងក្រុមប្រឹក្សាភិបាល ៣ នាក់) ។

២. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងតាមសន្មតិកម្មតម្លៃដើម ដោយអនុលោមទៅតាមបទបញ្ញត្តិទាំងឡាយរបស់ធនាគារជាតិនៃកម្ពុជា និង ដោយផ្អែកទៅលើស្តង់ដារគណនេយ្យកម្ពុជា និងទំនាមទម្លាប់នៃឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ ។ គោលការណ៍ទាំងនេះតម្រូវអោយវាស់វែងឧបករណ៍ហិរញ្ញវត្ថុដោយប្រើតម្លៃយោង ដោយមានការកាត់បន្ថយសំវិធានធនសំរាប់ការថយចុះតម្លៃ ។ វិធាននេះមានលក្ខណៈខុសពីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដែលតម្រូវអោយវាស់វែងឥណទាន និងគណនីត្រូវទទួលដោយប្រើវិធីសាស្ត្រ amortised cost ដោយប្រើអត្រាការប្រាក់ពិតប្រាកដចំពោះរាល់លំអៀងរវាងតម្លៃដើមត្រា

និងតម្លៃដល់កាលកំណត់ ដោយកាត់បន្ថយសំវិធានធនសំរាប់ការចុះតម្លៃ ឬការប្រមូល
ឥណទានមកវិញមិនបាន ។

២. មូលដ្ឋាននៃការរៀបចំ (ត្រីមាសទី១)

ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដោយស្របទៅតាមស្តង់ដារគណនេយ្យកម្ពុជា ដែល
មានការកែតម្រូវដោយគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា តម្រូវអោយថ្នាក់ដឹកនាំធ្វើ
ការប៉ាន់ប្រមាណយ៉ាងប្រសើរ និងការសន្មតដោយសមហេតុផល ដែលមានឥទ្ធិពលលើការ
រាយការណ៍តួលេខនៃរបាយការណ៍ហិរញ្ញវត្ថុ និងកំណត់សំគាល់ ។ ការប៉ាន់ប្រមាណទាំងនេះ
មានមូលដ្ឋានលើព័ត៌មាន ដែលបានទទួលត្រឹមថ្ងៃបិទបញ្ជី និងការវិនិច្ឆ័យរបស់ថ្នាក់ដឹកនាំ ។
ដោយហេតុថាខ្លះទ្រព្យសកម្ម និង អកម្មរបស់ក្រុមហ៊ុនមួយចំនួនធំពុំមានទីផ្សារសកម្មទេ
លទ្ធផលជាក់ស្តែងអាចនឹងមានភាពខុសគ្នាពីការប៉ាន់ប្រមាណទាំងនោះ ។

របាយការណ៍ហិរញ្ញវត្ថុនេះបានរៀបចំឡើងសម្រាប់រង្វង់សមត្ថកិច្ចនៃព្រះរាជាណាចក្រ
កម្ពុជា ហើយពុំមានគោលបំណងធ្វើការបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និង លទ្ធផលនៃប្រតិបត្តិ
ការអាជីវកម្ម និង ស្ថានភាពចរន្តសាច់ប្រាក់ ដោយអនុលោមទៅតាមគោលការណ៍គណនេយ្យ
និងការអនុវត្តគណនេយ្យដែលទទួលស្គាល់ជាទូទៅនៅប្រទេស និងរង្វង់សមត្ថកិច្ច ដោយ
ឡែកពីប្រទេសកម្ពុជាទេ ។

ប្រាក់រៀលជារូបិយប័ណ្ណជាតិនៃប្រទេសកម្ពុជា ។ ក៏ប៉ុន្តែដោយហេតុថា ក្រុមហ៊ុនមាន
ប្រតិបត្តិការភាគច្រើនជាប្រាក់ដុល្លារអាមេរិក និងធ្វើការកត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់
ដុល្លារអាមេរិក, ថ្នាក់ដឹកនាំបានកំណត់យកប្រាក់ដុល្លារអាមេរិក ជាមូលដ្ឋាន ដើម្បីប្រើក្នុងការ
វាស់វែង និងប្រើជារូបិយប័ណ្ណមុខងារ ពីព្រោះរូបិយប័ណ្ណនេះចុះបញ្ជីភាពជាក់ស្តែង
នៃសកម្មភាពសេដ្ឋកិច្ចទៅតាមប្រតិបត្តិការ និងកាលៈទេសៈរបស់ក្រុមហ៊ុន ។

អនុលោមទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា, រាល់គណនីទ្រព្យសកម្ម, ទ្រព្យអកម្ម និង
គណនីលទ្ធផល ជារូបិយប័ណ្ណបរទេសនៅចុងការិយបរិច្ឆេទ ត្រូវបានប្តូរទៅជាប្រាក់រៀល
ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការ ដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជានៅចុង

ខេម មីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

ការិយបរិច្ឆេទនេះពេល គឺ ១ ដុល្លារអាមេរិកស្មើនឹង ៤,០៣៩ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ស្មើនឹង ៤,០៥៣ រៀល) ។ តួលេខ ជាប្រាក់រៀលនេះត្រូវបានរៀបចំ ដើម្បីអនុលោមទៅតាម តំរូវការរបស់ធនាគារជាតិនៃកម្ពុជា ចំពោះការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុតែប៉ុណ្ណោះ ហើយ មិនត្រូវយកមកបកស្រាយថាជាតួលេខ ដែលអាចត្រូវបាន ឬនឹងត្រូវបាន ឬនាពេលអនាគត នឹងត្រូវបាន, ឬទៅជាប្រាក់ដុល្លារអាមេរិកតាម អត្រាប្តូរប្រាក់នេះ ឬអត្រាផ្សេងៗទៀតបានឡើយ ។

៣. គោលការណ៍គណនេយ្យសំខាន់ៗ

ក. ប្រតិបត្តិការងាររូបិយប័ណ្ណបរទេស

ទ្រព្យសកម្ម និងអកម្ម ជារូបិយប័ណ្ណផ្សេងពីប្រាក់ដុល្លារ ត្រូវបានប្តូរទៅជាដុល្លារអាមេរិកដោយប្រើ អត្រាប្តូរប្រាក់ជាផ្លូវការរបស់ធនាគារជាតិនៃកម្ពុជានៅចុងការិយបរិច្ឆេទ ។ រាល់ប្រតិបត្តិការ ចំណូល-ចំណាយជារូបិយប័ណ្ណបរទេសក្រៅពីប្រាក់ដុល្លារ ត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការ ។ ភាពខុសគ្នានៃអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់ នៅក្នុងគណនីលទ្ធផល ។

ខ. ព័ត៌មានស្តីពីវិនិយោគកម្ម

ក្រុមហ៊ុនមានដំណើរការអាជីវកម្មតែមួយប៉ុណ្ណោះ គឺក្នុងវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិង ក្នុងដែនកម្មសាស្ត្រតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

គ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់សុទ្ធ, គណនីចរន្ត និង មូលនិធិមានកាល កំណត់ដែលអាចយកទៅប្រើបានក្នុងរយៈពេលតិចជាងមួយខែ ។

ឃ. ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល

ប្រាក់តំកល់តាមច្បាប់ រួមមានមូលនិធិបំរុង និង ប្រាក់តំកល់នៅធនាគារជាតិនៃកម្ពុជាដោយអនុ លោមទៅតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។ ប្រាក់តំកល់តាមច្បាប់មិនអាចយកមក ប្រើប្រាស់សំរាប់ប្រតិបត្តិការប្រចាំថ្ងៃទេ ហើយពុំត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់ និង សាច់ប្រាក់សមមូលក្នុងការគណនារបាយការណ៍ចរន្តសាច់ប្រាក់ ។

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

ខ. ការអោយខ្ចីចងការ និង បុរេប្រទានចំពោះអតិថិជន

ឥណទានដែលបានផ្តល់ដោយក្រុមហ៊ុនតាមរយៈការប្រគល់ប្រាក់ដោយផ្ទាល់ ទៅអតិថិជននៅថ្ងៃកំណត់ ត្រូវបានចំណាត់ថ្នាក់ជាការឲ្យខ្ចីចងការនិងបុរេប្រទាន ។ ការឲ្យខ្ចីចងការ និងបុរេប្រទាននេះ ត្រូវបានកត់ត្រាយោងក្នុងថ្ងៃដើមប្រវត្តិសាស្ត្រ ដោយដកចេញនូវសំវិធានធនលើឥណទានជាប់សង្ស័យ ។ ការប្រាក់ព្យួរទុកសំដៅទៅការប្រាក់បង្គុំលើឥណទាន ដែលជាប់សង្ស័យឬឥណទានបាត់បង់ ។

៣. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

ប. សំវិធានធនលើឥណទានជាប់សង្ស័យ

សំវិធានធនលើឥណទានជាប់សង្ស័យ ត្រូវបានផ្អែកលើសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងត្រូវបានធ្វើឡើងចំពោះហានិភ័យជាក់លាក់លើឥណទាននីមួយៗដែលត្រូវបានវាយតម្លៃ និងចាត់ថ្នាក់ជាឥណទានធម្មតា, ក្រោមធម្មតា, ជាប់សង្ស័យ និង បាត់បង់ ដោយពុំមានការគិតគូរទៅលើតំលៃវត្ថុធានា (ដោយឡែកតែវត្ថុធានាជាសាច់ប្រាក់) ។

សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា តំរូវអោយមានការចាត់ថ្នាក់និងកំរិតសំវិធានធនដូចតទៅ៖

ចំណាត់ថ្នាក់	ហួសកាលកំណត់	កំរិតសំវិធានធន
ក្រោមធម្មតា	លើសពីសាមសិបថ្ងៃ	10%
ជាប់សង្ស័យ	- លើសពីហុកសិបថ្ងៃ (ឥណទានមានកាលកំណត់មិនលើសពី 1 ឆ្នាំ) - លើសពីមួយរយប៉ែតសិបថ្ងៃ (ឥណទានមានកាលកំណត់លើសពី 1 ឆ្នាំ)	30%
បាត់បង់	- លើសពីកៅសិបថ្ងៃ (ឥណទានមានកាលកំណត់មិនលើសពី 1 ឆ្នាំ) - លើសពីបីរយហុកសិបថ្ងៃ (ឥណទានមានកាលកំណត់លើសពី 1 ឆ្នាំ)	100%

ខេមា មីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

ការលើកលែងលើកំរិតសំវិធានធន អាចធ្វើទៅបានប្រសិនបើក្រុមហ៊ុនអាចបង្ហាញភស្តុតាងជាក់
ស្តែងតាមករណីនីមួយៗថា ទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំមានតម្លៃទីផ្សារពិតប្រាកដ
ដែលបានទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ។

អនុលោមទៅតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ឥណទានហួសកាលកំណត់ត្រូវបាន
កំណត់ថាជាចំនួនសរុបនៃប្រាក់ដើម ឬការប្រាក់ដែលហួសកាលកំណត់សង ។

ឆ. ប្រាក់កម្ចី

ប្រាក់កម្ចី ត្រូវបានកត់ត្រាតាមតម្លៃដើម ។

ជ. ការកត់ត្រាចំណូលនិងចំណាយការប្រាក់

ចំណូលពីកិច្ចសន្យាឥណទាន និងបុរេប្រទាន និងប្រាក់បញ្ញើនៅធនាគារ ត្រូវបានទទួល
ស្គាល់លើមូលដ្ឋានប្រាក់បង្គរ ។ ចំណាយការប្រាក់លើកម្ចីត្រូវបានទទួលស្គាល់លើមូលដ្ឋាន
ប្រាក់បង្គរ ។

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

៣. គោលការណ៍គណនេយ្យសំខាន់ៗ (តពីទំព័រមុន)

ជ. ការកត់ត្រាចំណូលនិងចំណាយការប្រាក់ (តពីទំព័រមុន)

ចំពោះគណនីឥណទានដែលបានធ្វើចំណាត់ថ្នាក់ថាពុំមានដំណើរការសងការកត់ត្រា ចំណូលពីការប្រាក់ត្រូវបានផ្អាករហូតដល់មានសំណងជាសាច់ប្រាក់វិញ ។ គណនីឥណទានផ្តល់ទៅអតិថិជនត្រូវបានចំណាត់ថ្នាក់ជាឥណទានពុំមានដំណើរការសង ក្នុងករណីសំណងមានការយឺតយ៉ាវចាប់ពីសាមសិបថ្ងៃឡើងទៅ ។

ឈ. អចលនទ្រព្យ

អចលនទ្រព្យត្រូវបានកត់ត្រាតាមតំលៃដើមដោយដកបន្ថយនូវរំលស់បង្គរ និង ការខាតបង់ដោយសារការចុះនៃតំលៃ ។ ដីពុំមានអាយុកាលប្រើប្រាស់ទេ ហើយមិនត្រូវធ្វើរំលស់ទេ ។ តំលៃដើមរាប់បញ្ចូលចំណាយផ្សេងៗដែលទាក់ទងផ្ទាល់នឹងការទិញអចលនទ្រព្យ ។ តាមករណីជាក់ស្តែងថ្ងៃដើមបន្តបន្ទាប់ត្រូវបានបញ្ចូលទៅក្នុងតំលៃយោង ឬទទួលស្គាល់ជាទ្រព្យសកម្មមួយផ្សេងទៀត តែនៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគតដែលពាក់ព័ន្ធជាមួយនឹងទ្រព្យនោះ នឹងហូរចូលមកក្រុមហ៊ុន និង ថ្ងៃដើមនៃធាតុនោះ អាចត្រូវបានវាស់វែង ដោយជឿទុកចិត្តបាន ។ រាល់ការជួសជុល និងការថែទាំត្រូវបានកត់ត្រាក្នុងគណនីលទ្ធផល នៅក្នុងការិយបរិច្ឆេទដែលការជួសជុល និងថែទាំនោះបានកើតឡើង ។

ទាយដ្ឋានអោយដល់រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រ និង អត្រារំលស់ដូចខាងក្រោម ៖

ប្រភេទអចលនទ្រព្យ	វិធីសាស្ត្រ	អត្រារំលស់
កំពូទ័រ និង ឧបករណ៍ព័ត៌មានវិទ្យា	រំលស់ស្មើភាគ	20-50%
សំភារៈការិយាល័យ និង សង្ហារឹម	រំលស់ស្មើភាគ	25-100%

តំលៃនៅសល់ និងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានពិនិត្យឡើងវិញ និងក្នុងករណីចាំបាច់ត្រូវបានធ្វើនិយ័តកម្មនៅរាល់ការិយបរិច្ឆេទបិទបញ្ជី ។

ទ្រព្យសកម្មត្រូវបានពិនិត្យ ដើម្បីកំណត់ការខាតបង់ដោយសារការចុះនៃតំលៃល្អិតណាត្រីត្តិការណ៍ ឬការផ្លាស់ប្តូរនៃហេតុការណ៍បង្ហាញអោយឃើញថាតំលៃយោងរបស់វាអាចមិនស្រដៀង

ខេមា មីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

មកវិញបាន ។ តំលៃយោងរបស់ទ្រព្យសកម្មត្រូវបានកាត់បន្ថយភ្លាមមកត្រឹមតំលៃអាចស្រង់ មកវិញបានរបស់វា ប្រសិនបើតំលៃយោងមានចំនួនធំជាងតំលៃប៉ាន់ស្មានដែលអាច ស្រង់មកវិញ បាន។ តំលៃអាចស្រង់មកវិញបាន គឺជាតំលៃខ្ពស់ជាងគេរវាងតំលៃសមស្រប ដកចេញសោហ៊ុយ លក់ និង តំលៃប្រើប្រាស់របស់វា ។

ធាតុនៃអចលនទ្រព្យនីមួយៗ ត្រូវបានឈប់ទទួលស្គាល់នៅពេលមានការលក់/ដកចេញរបស់វា ឬ នៅពេលពុំមានអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ដែលត្រូវបានរំពឹងទុកពីការប្រើប្រាស់របស់វា ឬការលក់/ដកចេញរបស់វា ។ ភាពខុសគ្នារវាងទឹកប្រាក់លក់ពិត (ប្រសិនបើមាន) និង តំលៃពិត គណនេយ្យត្រូវបានកត់ត្រាក្នុងគណនីលទ្ធផល ។

ញ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានអាជ្ញាប័ណ្ណកម្មវិធីកំព្យូទ័រ និងតម្លៃដែលពាក់ព័ន្ធ ត្រូវបានកត់ត្រា តាមតម្លៃដើម ដោយដកបន្ថយនូវរំលស់បង្គរ ។ អាជ្ញាប័ណ្ណកម្មវិធីកំព្យូទ័រដែលបានទិញ ត្រូវបាន ចាត់ជាទ្រព្យសកម្មដោយផ្អែកតាមតម្លៃដើមដែលបានទិញដើម្បីប្រើប្រាស់ ។ ទ្រព្យសកម្មអរូបី ត្រូវបានធ្វើរំលស់តាមវិធីរំលោះស្មើភាគក្នុងអត្រា ២៥% ប្រចាំឆ្នាំ ។

តម្លៃដែលពាក់ព័ន្ធនឹងការថែទាំកម្មវិធីកំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេល ដែលកើតឡើង ។

ដ. សំវិធានអនលើទ្រព្យសកម្មពុំមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមិនមានអាយុកាលប្រើប្រាស់កំណត់ មិនត្រូវបានធ្វើរំលស់ទេ និងត្រូវបានធ្វើតេស្តប្រចាំឆ្នាំរកការចុះតំលៃរបស់វា ។ ទ្រព្យសកម្មដែលត្រូវបានធ្វើរំលស់ ត្រូវបាន គេត្រួតពិនិត្យ ដើម្បីកំណត់ការចុះតំលៃនៅពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈ ណាមួយចង្អុលបង្ហាញថាតំលៃចុះបញ្ជីនឹងមិនអាចប្រមូលមកវិញបាន ។ ការខាតបង់លើការ ចុះតំលៃត្រូវបានគេទទួលស្គាល់តាមចំនួនលំអៀងតំលៃចុះបញ្ជីនៃទ្រព្យនោះ ធៀបជាមួយតំលៃ ដែលអាចស្រង់បានមកវិញ ប្រសិនបើតំលៃចុះបញ្ជីធំជាងតំលៃ ដែលអាចស្រង់មកវិញបាន ។ តំលៃដែលអាចស្រង់បានមកវិញ គឺជាតំលៃមួយណាដែលខ្ពស់ជាងរវាង តំលៃទីផ្សារនៃទ្រព្យ នោះដកចំណាយ ដើម្បីលក់ និងតំលៃកំពុងប្រើប្រាស់ ។

ខេម មីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

ការខាតបង់ដែលបណ្តាលមកពីការចុះតំលៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ត្រូវបានដាក់ចូលជាបន្ទុកក្នុងគណនីលទ្ធផលនៅក្នុងការិយបរិច្ឆេទដែលវាកើតឡើង ។ ការកត់ត្រាបញ្ជាសនៃការខាតបង់បណ្តាលមកពីការចុះតំលៃ ត្រូវបានទទួលស្គាល់នៅក្នុងកំរិតតំលៃដែលនៅសល់ ដោយមិនលើសពីតំលៃក្នុងបញ្ជីដែលបានកំណត់ដកទាយជួទាន និងរំលស់ ដែលមុនពេលទទួលស្គាល់នៅក្នុងការខាតបង់នេះ ។

ឃ. សំវិធានធនដទៃទៀត

សំវិធានធនត្រូវបានកត់ត្រា ល្អិតណាក្រុមហ៊ុនមានកាតព្វកិច្ចស្របច្បាប់ ឬ វាទេរហិត នាពេលបច្ចុប្បន្ន ដែលបានកើតឡើងជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ដោយត្រូវប្រើប្រាស់ធនធានសេដ្ឋកិច្ច ដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនប្រាក់នៃកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ប្រមាណដែលគួរអោយជឿជាក់បាន ។

ខ. ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញត្រូវបានគណនាលើមូលដ្ឋាននៃប្រាក់ចំណេញជាប់ពន្ធ ដែលមានការកែតម្រូវលទ្ធផលគណនេយ្យចំពោះខ្ទង់ចំណាយមួយចំនួន (ដូចជា សោហ៊ុយទទួលភ្ញៀវ, រំលស់លើស ឬខ្លះ ។ល។) ដោយអនុលោមទៅតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ។ ពន្ធដោយលែកពីពន្ធលើប្រាក់ចំណេញត្រូវបានកត់ត្រាជាចំណាយប្រតិបត្តិការ ។

ខ.១ ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ

ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ គឺជាពន្ធដែលរំពឹងថានឹងត្រូវបង់ក្នុងការិយបរិច្ឆេទ ដោយគណនាតាមអត្រាពន្ធជាធរមាន ឬអត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃបិទបញ្ជី និង ដោយរាប់បញ្ចូលនិយ័តកម្មពន្ធត្រូវបង់យោងពីការិយបរិច្ឆេទមុនៗ ។

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

៣. គោលការណ៍គណនេយ្យសំខាន់ៗ (តពីទំព័រមុន)

ខ.២ ពន្ធដារពន្យារពេល

ពន្ធពន្យារពេលត្រូវបានគណនាដោយប្រើវិធីសាស្ត្រតារាងតុល្យការ ទៅលើភាពលំអៀងជា
បណ្តោះអាសន្ន រវាងតម្លៃយោងនៃទ្រព្យសកម្ម និងអកម្ម ដែលបានរាយការណ៍ក្នុង
របាយការណ៍ហិរញ្ញវត្ថុ និងតម្លៃដែលបានប្រើក្នុងការគណនាពន្ធ ។ តម្លៃដែលបានកំណត់ចំពោះ
ពន្ធពន្យារពេលមានមូលដ្ឋានលើការព្យាករណ៍លើការសំរេចបាន ឬការទូទាត់នៃតម្លៃយោង
នៃទ្រព្យសកម្ម និងអកម្ម ដោយប្រើអត្រាពន្ធដែលបានកំណត់ នៅថ្ងៃចុះបញ្ជី ។

ពន្ធពន្យារពេលសកម្មត្រូវបានទទួលស្គាល់តែក្នុងករណីដែលរំពឹងថានឹងមានលទ្ធផលចំណេញ
ជាប់ពន្ធនាពេលអនាគត ដើម្បីកាត់កងជាមួយពន្ធពន្យារពេលសកម្មនោះ ។ ពន្យារពេលសកម្ម
ត្រូវបានកាត់បន្ថយក្នុងករណី ដែលលែងមានការរំពឹងថាអត្ថប្រយោជន៍ពន្ធនោះអាចនឹងប្រើប្រាស់
បានទៀត ។

៧. ការដួលទៅតាមកិច្ចសន្យាប្រតិបត្តិការ

ការទូទាត់ដែលបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃការដួលទៅតាមកិច្ចសន្យាប្រតិបត្តិការ ត្រូវបាន
កត់ត្រាជាចំណាយស្មើភាគសំរាប់កំឡុងពេលនៃកិច្ចសន្យាដួល ។

៨. ភាគីសម្ព័ន្ធហិរញ្ញវត្ថុ

ភាគីនីមួយៗត្រូវបានសំគាល់ជាសម្ព័ន្ធហិរញ្ញវត្ថុរវាងគ្នា លើករណីភាគីណាមួយអាចត្រួតត្រាភាគីមួយ
ទៀត ឬអាចជះឥទ្ធិពលលើភាគីមួយទៀតក្នុងសេចក្តីសំរេចចិត្តលើកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និង
កិច្ចប្រតិបត្តិការអាជីវកម្ម ។

ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនិយមន័យនៃសម្ព័ន្ធហិរញ្ញវត្ថុរាប់បញ្ចូល
បុគ្គលទាំងឡាយ ដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលនូវដប់ភាគរយយ៉ាងតិចនៃ
ដើមទុន ឬសិទ្ធិបោះឆ្នោត និងរាប់បញ្ចូលបុគ្គលណា ដែលចូលរួមក្នុងការអភិបាល, ការដឹកនាំ,
ការគ្រប់គ្រង ឬការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន ។

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

៤. សាច់ប្រាក់

សាច់ប្រាក់នៅក្នុងដៃ គឺជាប្រាក់ដុល្លារអាមេរិក ។

៥. ប្រាក់បញ្ញើនៅធនាគារក្នុងស្រុក

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត៖			
ធនាគារជាតិនៃកម្ពុជា	128	517	142,600
ធនាគារអភិវឌ្ឍន៍ជនបទ	95	384	-
ធនាគារ ANZ Royal	21,072	85,109	1,034
	<u>21,295</u>	<u>86,010</u>	<u>143,634</u>
គណនីមានកាលកំណត់នៅធនាគារ ANZ Royal	1,195	4,827	3,100
	<u>22,490</u>	<u>90,837</u>	<u>146,734</u>

ប្រាក់បញ្ញើនិងប្រាក់តំកល់ខាងលើត្រូវបានរក្សាជាប្រាក់ដុល្លារអាមេរិក និងមានកាលកំណត់មួយខែ ។

	31 ធ្នូ 2011	01 សីហា ដល់ 31 ធ្នូ 2010
	%	%
ប្រាក់បញ្ញើ និង ប្រាក់តំកល់ខាងលើទទួលបានការប្រាក់ដូចតទៅ ៖		
គណនីចរន្ត	0.40	0.40
គណនីមានកាលកំណត់	0.75	0.75

៦. ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល

ស្របទៅតាមបទបញ្ញត្តិនៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ 7-០០-០៦ ចុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ កែតម្រូវដោយប្រកាសលេខ ធ 7-០៦-2០១ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦, ក្រុមហ៊ុនត្រូវ រក្សានៅធនាគារជាតិនៃកម្ពុជានូវប្រាក់តំកល់លក្ខន្តិកៈចំនួន ៥ ភាគរយ នៃដើមទុន ដោយទទួលបានការប្រាក់ ។ ប្រាក់តំកល់លក្ខន្តិកៈនេះនឹងត្រូវប្រគល់អោយទៅក្រុមហ៊ុនវិញ នៅពេលដែលមានការជំរះ បញ្ជីដោយស្ម័គ្រចិត្ត ដោយគ្មានបំណុលប្រាក់បញ្ញើសេសសល់ ។

ខេម ប៊ីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

ប្រាក់តំកល់លក្ខន្តិកៈជាប្រាក់រៀលទទួលបានការប្រាក់ប្រចាំឆ្នាំស្មើនឹងមួយភាគពីរ (១/២) នៃអត្រា
 ការប្រាក់បុរេហិរញ្ញប្បទានដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា ហើយដែលអាចទូទាត់ក្នុង
 រយៈពេល ៦ ខែម្តង ។ ប្រាក់តំកល់លក្ខន្តិកៈជាដុល្លារអាមេរិកទទួលបាន ការប្រាក់បីភាគប្រាំបី
 (៣/៨) នៃអត្រា SIBOR ក្នុងរយៈពេល ៦ ខែម្តង ។

៧. ការអោយខ្ចីបង់ការ និងបុរេប្រទានចំពោះអតិថិជន

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានក្រុម	-	-	-
ឥណទានទោល	571,237	2,307,226	140,332
	<u>571,237</u>	<u>2,307,226</u>	<u>140,332</u>
សំវិធានធនជាក់លាក់សំរាប់ឥណទានអាចបាត់បង់ (*)	(4,638)	(18,733)	-
	<u>566,599</u>	<u>2,288,493</u>	<u>140,332</u>

(*) ចលនាក្នុងខ្ទង់សំវិធានធនលើឥណទានអាចបាត់បង់មានដូចតទៅ ៖

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	-	-	-
(ការប្រមូលមកវិញ)/ សំវិធានធនក្នុងការិយបរិច្ឆេទ	4,638	18,733	-
សមតុល្យនៅចុងការិយបរិច្ឆេទ	<u>4,638</u>	<u>18,733</u>	<u>-</u>

ខេម ប៊ីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

៧. ការអោយខ្ចីបង់ការ និងបុរេប្រទានចំពោះអតិថិជន (ត្រីទំព័រមូល)

(ក) ការវិភាគតាមប្រតិបត្តិការ:

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានធម្មតា ៖			
- មានវត្តមាន	533,062	2,153,037	140,332
- ពុំមានវត្តមាន	-	-	-
ឥណទានក្រោមធម្មតា ៖			
- មានវត្តមាន	34,075	137,629	-
- ពុំមានវត្តមាន	-	-	-
ឥណទានជាប់សង្ស័យ ៖			
- មានវត្តមាន	4,100	16,560	-
- ពុំមានវត្តមាន	-	-	-
ឥណទានបាត់បង់ ៖			
- មានវត្តមាន	-	-	-
- ពុំមានវត្តមាន	-	-	-
	<u>571,237</u>	<u>2,307,226</u>	<u>140,332</u>

(ខ) វិភាគតាមកាលកំណត់សង ៖

ពី 1 ទៅ 3 ខែ	602	2,431	-
ពី 4 ទៅ 12 ខែ	44,954	181,569	-
លើសពី 1 ឆ្នាំ តែ មិនលើសពី 3 ឆ្នាំ	525,681	2,123,226	140,332
	<u>571,237</u>	<u>2,307,226</u>	<u>140,332</u>

(គ) វិភាគតាមវត្តមាន ៖

មានវត្តមាន (*)	571,237	2,307,226	140,332
ពុំមានវត្តមាន	-	-	-
	<u>571,237</u>	<u>2,307,226</u>	<u>140,332</u>

ខេម ប៊ីក្រូហ៊ាវញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

៧. ការអោយខ្ចីបង់បញ្ចាំ និងបុរេប្រទានចំពោះអតិថិជន (តពីទំព័រមុន)

(*) ឥណទានមានវត្ថុធានា គឺជាឥណទាន និងបុរេប្រទានទាំងឡាយណាដែលដាក់បញ្ចាំប្លង់រឹង និងប្លង់ទុន ។ ឥណទានចំនួន ៤០៤,១០៨ ដុល្លារអាមេរិកត្រូវបានធានាដោយប្លង់ទុន ។ ប្លង់ទុនជាវិញ្ញាបនបត្រក្រៅផ្លូវការ ដែលចេញដោយអាជ្ញាធរស្រុក ឬលិខិតផ្ទេរកម្មសិទ្ធិដែលចេញដោយមេឃុំ ជាជាងប្លង់រឹងដែលចុះបញ្ជី ដោយអាជ្ញាធរ សុរិយោដីក្រោមច្បាប់ភូមិបាល ។ សុពលភាពនៃវិញ្ញាបនបត្រអចលនទ្រព្យ គឺមានលក្ខណៈ ងាយថាហេតុ ។

(ឃ) វិភាគតាមប្រភេទរូបិយប័ណ្ណ ៖	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	571,237	2,307,226	140,332
(ង) វិភាគតាមប្រភេទស្នាក់នៅ ៖			
និវាសនជន	571,237	2,307,226	140,332
(ច) វិភាគតាមសម្ព័ន្ធភាគី ៖			
ភាគីសម្ព័ន្ធហ្នាគ្គី (បុគ្គលិក)	3,645	14,722	-
ពុំមែនភាគីសម្ព័ន្ធហ្នាគ្គី	567,592	2,292,504	140,332
	571,237	2,307,226	140,332
(ឆ) វិភាគតាមផ្នែកសេដ្ឋកិច្ច ៖			
ក្រុមគ្រួសារ	6,998	28,265	-
កសិកម្ម	97,813	395,067	1,500
ដឹកជញ្ជូន	53,490	216,046	-
សេវាកម្ម	42,349	171,047	65,868
ពាណិជ្ជកម្ម	173,977	702,693	72,299
ផ្សេងៗ	196,610	794,108	665
	571,237	2,307,226	140,332
(ជ) វិភាគតាមហានិភ័យ ៖			
ពុំមានហានិភ័យធំ	571,237	2,307,226	140,332

ខេម ប៊ីក្រូហ៊ីរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

៧. ការអោយខ្ចីបង់ការ និងបុរេប្រទានចំពោះអតិថិជន (ត្រីមីនីម៉ូល)

(ឈ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖

	31 ធ្នូ 2011	31 ធ្នូ 2010
	ភាគរយ	ភាគរយ
ឥណទានទៅអតិថិជន	21.60 - 36%	21.60 - 36%
ឥណទានទៅបុគ្គលិក	15.60%	-

៨. ទ្រព្យសកម្មផ្សេងទៀត

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់ត្រូវទទួល	8,045	32,494	1,704
ការប្រាក់បានព្យួរទុក	(1,993)	(8,050)	-
ប្រាក់បង់មុនលើការជួល	4,200	16,964	4,200
	<u>50,491</u>	<u>203,933</u>	<u>40,591</u>

៩. ទ្រព្យសកម្មអរូបី

	កម្មវិធីព័ត៌មានវិទ្យា	
	ដុល្លារអាមេរិក	ពាន់រៀល
ផ្លែដើម		
នាថ្ងៃទី ០១ មករា 2011	3,000	12,117
ទិញបន្ថែម	-	-
នាថ្ងៃទី 31 ធ្នូ 2011	<u>3,000</u>	<u>12,117</u>
រំលស់បង្គរ		
នាថ្ងៃទី ០១ មករា 2011	313	1,264
ទាយជួនក្នុងការិយបរិច្ឆេទ	750	3,029
នាថ្ងៃទី 31 ធ្នូ 2011	<u>1,063</u>	<u>4,293</u>

(តទៅទំព័របន្ទាប់)

ខេម ប៊ីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

៩. ប្រព្រឹត្តិសកម្មអន្តរកម្ម (តពិទ្ធិព័រមុន)

	កម្មវិធីព័ត៌មានវិទ្យា	
	ដុល្លារអាមេរិក	ពាន់រៀល
តំលៃពិត		
នាថ្ងៃទី ១ មករា ២០១១	<u>1,937</u>	<u>7,824</u>
នាថ្ងៃទី ៣១ ធ្នូ ២០១០	<u>2,687</u>	<u>10,853</u>
ទាយជួរទានក្នុងឆ្នាំ ២០១០	313	1,264

១០. អចលនប្រព្រឹត្តិ

	សំភារៈ		កំព្យូទ័រ	
	ការិយាល័យនិង គ្រឿងសង្ហារឹម ដុល្លារអាមេរិក	និងឧបករណ៍ ព័ត៌មានវិទ្យា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សរុប ពាន់រៀល
ថ្លៃដើម				
នាថ្ងៃទី ១ មករា ២០១១	3,565	6,297	9,862	39,832
ទិញបន្ថែម	<u>860</u>	<u>833</u>	<u>1,693</u>	<u>6,838</u>
នាថ្ងៃទី ៣១ ធ្នូ ២០១១	4,425	7,130	11,555	46,670
រំលស់បង្គរ				
នាថ្ងៃទី ១ មករា ២០១១	433	650	1,083	4,374
ទាយជួរទានក្នុងការិយបរិច្ឆេទ	<u>1,162</u>	<u>1,954</u>	<u>3,116</u>	<u>12,586</u>
នាថ្ងៃទី ៣១ ធ្នូ ២០១១	<u>1,595</u>	<u>2,604</u>	<u>4,199</u>	<u>16,960</u>
តម្លៃលើបញ្ជី				
នាថ្ងៃទី ៣១ ធ្នូ ២០១១	<u>2,830</u>	<u>4,526</u>	<u>7,356</u>	<u>29,710</u>
នាថ្ងៃទី ៣១ ធ្នូ ២០១០	<u>3,132</u>	<u>5,647</u>	<u>8,779</u>	<u>35,458</u>
ទាយជួរទានក្នុងឆ្នាំ ២០១០	433	650	1,083	4,374

ខេម ប៊ីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

១១. សំវិធានធនពន្ធលើប្រាក់ចំណេញ

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	12	49	-
សំវិធានធនក្នុងការិយបរិច្ឆេទ	1,012	4,087	35
ពន្ធបានបង់ក្នុងការិយបរិច្ឆេទ	(899)	(3,631)	(23)
	125	505	12

១២. ទ្រព្យអកម្មផ្សេងៗ

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់ត្រូវបង់	1,900	7,674	-
សោហ៊ុយវិជ្ជាជីវៈត្រូវបង់	3,762	15,195	-
ពន្ធលើប្រាក់ខែ និងពន្ធកាត់ទុកត្រូវបង់ផ្សេងៗ	93	376	41
ការប្រាក់ព្យួរទុក	6,316	25,510	-
	12,071	48,755	41

១៣. កម្ចី

		31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ធនាគារអភិវឌ្ឍន៍ជនបទ	(i)	50,000	201,950	-
ធនាគារឯកទេស អានកូ	(ii)	250,000	1,009,750	-
		300,000	1,211,700	-

(តទៅទំព័របន្ទាប់)

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

១៣. កម្មវិធី (តពិទំព័រមុន)

(i) ធនាគារអភិវឌ្ឍន៍ជនបទ

កាលកំណត់	ឥណទានមានកាលកំណត់រយៈពេល 1 ឆ្នាំ ដល់កាលកំណត់នៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ 2012
ឥណទានប្រាក់ដើម	50,000 ដុល្លារអាមេរិក
ការទូទាត់សង	ប្រាក់ដើមត្រូវទូទាត់សងនៅថ្ងៃផុតកំណត់និងការប្រាក់ត្រូវទូទាត់សងប្រចាំខែ
អត្រាការប្រាក់	9 % ក្នុង 1 ឆ្នាំ
ទ្រព្យបញ្ចាំ	មានវត្តមាន

(ii) ធនាគារឯកទេសអានកូ

កាលកំណត់	ពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ 2011 ដល់ ០៨ ខែ មិថុនា ឆ្នាំ 2013
ឥណទានប្រាក់ដើម	250,000 ដុល្លារអាមេរិក
ការទូទាត់សង	ប្រាក់ដើមត្រូវទូទាត់សងនៅថ្ងៃផុតកំណត់និងការប្រាក់ត្រូវទូទាត់សងប្រចាំខែ
អត្រាការប្រាក់	10 % ក្នុង 1 ឆ្នាំ
ទ្រព្យបញ្ចាំ	ពុំមានវត្តមាន

១៤. ដើមទុន

	31 ធ្នូ 2011		01 សីហា ដល់
	ដុល្លារអាមេរិក	ពាន់រៀល	31 ធ្នូ 2010 ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	350,000	1,413,650	350,000
ដើមទុនបានបង់	-	-	-
សមតុល្យនៅចុងការិយបរិច្ឆេទ	350,000	1,413,650	350,000

នៅក្នុងការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ដើមទុនដែលចុះបញ្ជីលក្ខន្តិកៈរបស់ ក្រុមហ៊ុន មានចំនួន ៣,៥០០ ភាគហ៊ុន ដែលក្នុងមួយហ៊ុនមានតំលៃ ១០០ ដុល្លារអាមេរិក ។ ភាគហ៊ុន ទាំងអស់ត្រូវបានបង់គ្រប់ចំនួន ។ ក្រុមហ៊ុនកំពុងស្នើសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មពាក់ព័ន្ធ នឹងការធ្វើវិសោ ធនកម្មលើលក្ខន្តិកៈរបស់ខ្លួន ។

ខេម មីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

១៥. ចំណូលការប្រាក់

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានទៅអតិថិជន	95,303	384,929	4,694
ប្រាក់បញ្ញើ និងសមតុល្យជាមួយធនាគារផ្សេងៗ	196	791	351
	<u>95,499</u>	<u>385,720</u>	<u>5,045</u>

១៦. ចំណាយការប្រាក់

ចំណាយការប្រាក់កើតឡើងនៅលើប្រាក់កម្ចី។

១៧. ចំណូលពីប្រតិបត្តិការផ្សេងៗ

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការដាក់ពិន័យ	222	897	1
ចំណូលផ្សេងៗ	4,208	16,996	255
	<u>4,430</u>	<u>17,893</u>	<u>256</u>

១៨. សោហ៊ុយបុគ្គលិក

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្ស	30,838	124,554	7,632
អត្ថប្រយោជន៍បុគ្គលិក	4,557	18,405	2,527
	<u>35,395</u>	<u>142,959</u>	<u>10,159</u>

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

១៩. ចំណាយលើប្រតិបត្តិការផ្សេងៗ

	31 ធ្នូ 2011		01 សីហា ដល់
	ដុល្លារអាមេរិក	ពាន់រៀល	31 ធ្នូ 2010 ដុល្លារអាមេរិក
ចំណាយលើការជួសជុល និងថែទាំ	1,942	7,844	5,003
ចំណាយលើការជួលការិយាល័យ	15,600	63,008	9,100
សោហ៊ុយទឹកភ្លើង	2,549	10,295	472
សោហ៊ុយ លើការពិគ្រោះយោបល់	200	808	400
សោហ៊ុយ និងកំរៃជើងសារ	1,189	4,802	75
សោហ៊ុយវិជ្ជាជីវៈ	3,762	15,195	-
សម្ភារៈការិយាល័យ និងផ្គត់ផ្គង់	826	3,336	421
បោះពុម្ព និងថតចម្លង	712	2,876	62
សោហ៊ុយលើការទំនាក់ទំនង	2,330	9,411	936
សោហ៊ុយទំនាក់ទំនង និង កំសាន្ត	989	3,994	151
សោហ៊ុយលើអាជ្ញាប័ណ្ណ	254	1,026	767
ចំណាយលើការប្រជុំក្រុមប្រឹក្សាភិបាល	330	1,333	110
សោហ៊ុយផ្សព្វផ្សាយ និងពាណិជ្ជកម្ម	132	533	132
សោហ៊ុយសមាជិកភាព	688	2,779	-
ចំណាយលើការធ្វើដំណើរ	3,687	14,892	742
បណ្ណុំបាតង់	282	1,139	311
ចំណាយលើការទិញសំភារៈ	632	2,553	592
ចំណាយផ្សេងៗ	1,029	4,156	398
	37,133	149,980	19,672

២០. ពន្ធលើប្រាក់ចំណេញ

អនុលោមទៅតាមច្បាប់ពន្ធដាររបស់ប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ លើចំនួនដែលធំជាង រវាង ២០ ភាគរយ នៃប្រាក់ចំណេញដែលជាប់ពន្ធ ឬពន្ធអប្បបរមា ១ ភាគរយ នៃផលរបរ ។ នៅក្នុងឆ្នាំ២០១១ ពន្ធលើប្រាក់ចំណូលអប្បបរមាមានចំនួនលើសពីមូលដ្ឋានគិតពន្ធចំពោះប្រាក់ចំណេញជាប់ពន្ធអាស្រ័យហេតុនេះអត្រា ១ ភាគរយត្រូវបានប្រើប្រាស់ក្នុងការគណនា មូលដ្ឋានពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ។

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

២០. ពន្ធលើប្រាក់ចំណេញ (ត្រីមីនីស្ត្រ)

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លទ្ធផលមុនបង់ពន្ធលើប្រាក់ចំណេញ	4,215	17,026	(25,926)
ពន្ធលើប្រាក់ចំណេញក្នុងអត្រា 20 ភាគរយ	843	3,405	N/A
ឥទ្ធិពលនៃពន្ធអប្បបរមា	169	682	35
ពន្ធលើប្រាក់ចំណេញ	1,012	4,087	35

ឱនភាពពន្ធអាចត្រូវបានយោងទៅធ្វើការទូទាត់ជាមួយនឹងប្រាក់ចំណេញជាប់ពន្ធនាឆ្នាំបន្តបន្ទាប់ ក្នុងរយៈពេលមិនលើសពីប្រាំឆ្នាំ គិតចាប់ពីឆ្នាំដែលមានការខាតបង់នេះកើតឡើង ។ នៅក្នុង ការិយ បរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ក្រុមហ៊ុនមានឱនភាពពន្ធដែលមិនទាន់ ប្រើប្រាស់ ប្រមាណ ២៥,៩២៦ ដុល្លារអាមេរិក ដែលនឹងអស់សុពលភាពនៅក្នុងឆ្នាំ២០១៦។

ពន្ធពន្យារពេលសកម្មមិនត្រូវបានទទួលស្គាល់ទៅលើការខាតបង់ទេ ដោយសារមិនមានការ ព្យាករណ៍ថាអាចមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលនឹងអាចយកការខាតបង់ នោះ មកប្រើប្រាស់ដើម្បីកាត់កង់ពន្ធបាន ។

២១. ការយល់ដឹងផ្នែកពន្ធដារ

នាយកដ្ឋានពន្ធដារមានការិយាល័យពន្ធដារចំនួនពីរ ដែលមានសិទ្ធិធ្វើការត្រួតពិនិត្យអង្គភាព មានដំណើរការ ឬប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការអនុវត្តច្បាប់ពន្ធដារ និង បទបញ្ញត្តិផ្នែកពន្ធដារចំពោះប្រតិបត្តិការមួយចំនួន អាចត្រូវបកស្រាយខុសពីគ្នានៅពេលមានការ ត្រួតពិនិត្យដោយមន្ត្រីពន្ធដារនៃការិយាល័យពន្ធដារទាំងពីរនោះ ។ ការវិនិច្ឆ័យរបស់ក្រុមហ៊ុនលើ ប្រតិបត្តិការជំនួញរបស់ខ្លួន អាចមានភាពខុសគ្នាពីការវិនិច្ឆ័យ ដែលធ្វើឡើងនៅពេលមានការ ត្រួតពិនិត្យដោយមន្ត្រីពន្ធដារទាំងនោះ ។

ប្រសិនបើគណនេយ្យកម្មប្រតិបត្តិការណាមួយ ត្រូវបានជំទាស់ដោយមន្ត្រីពន្ធដារនៃការិយាល័យ ណាមួយនោះ ក្រុមហ៊ុននឹងរងការកំណត់ពន្ធបន្ថែម, ការផាកពិន័យ និងការប្រាក់យឺតយ៉ាវ

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

ដែលអាចមានសារៈសំខាន់ ។ ការកំណត់ពន្ធឡើងវិញដោយរដ្ឋបាលសារពើពន្ធអាចធ្វើទៅបាន ក្នុងរយៈពេលបីឆ្នាំ និងបន្តបានរហូតដល់រយៈពេលដប់ឆ្នាំ ។

២២. កិច្ចសន្យាជួល

ក្រុមហ៊ុនមានជាប់កិច្ចសន្យាជួលទីស្នាក់ការ មានដូចខាងក្រោម ៖

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
តិចជាងមួយឆ្នាំ	15,600	63,008	15,600
លើសពីមួយឆ្នាំ តែតិចជាងប្រាំឆ្នាំ	6,500	26,254	22,100
	22,100	89,262	37,700

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

អាជីវកម្មរបស់ក្រុមហ៊ុនតម្រូវអោយមាន ការយកចិត្តទុកដាក់កំណត់គោលដៅទៅ លើ ហានិភ័យ និង គ្រប់គ្រងហានិភ័យទាំងនោះប្រកបដោយលក្ខណៈវិជ្ជាជីវៈ ។ ការងារគ្រប់គ្រង ហានិភ័យរបស់ក្រុមហ៊ុន គឺដើម្បីធ្វើការកំណត់អត្តសញ្ញាណលើរាល់ហានិភ័យចម្បងៗ គ្រប់គ្រង តួនាទីរបស់ហានិភ័យ និង ធ្វើ ការកំណត់ការបែងចែកធនធានសំរាប់គ្រប់គ្រងហានិភ័យទាំងនោះ ។ ហានិភ័យកើតឡើងពីសកម្មភាព អាជីវកម្មដែលក្រុមហ៊ុនជួបប្រទះមានហានិភ័យប្រតិបត្តិការ ហានិភ័យហិរញ្ញវត្ថុ ៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យអត្រាប្តូរប្រាក់ និងហានិភ័យអត្រាការប្រាក់) និង ហានិភ័យសារធានធន ។ គោលនយោបាយ និងគោលការណ៍នៃនាំ ដែលក្រុមហ៊ុនយកមកប្រើប្រាស់ ដើម្បីគ្រប់គ្រងហានិភ័យទាំងឡាយដែលពាក់ព័ន្ធនឹង សកម្មភាព អាជីវកម្មរបស់ខ្លួនមានដូចខាងក្រោម ។

២៣.១ ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការខាតបង់ដែលអាចកើតមានឡើងដោយសារតែកង្វះ ខាត ឬបរាជ័យនៃដំណើរគ្រប់គ្រងហានិភ័យប្រតិបត្តិការ ដោយសារតែមនុស្ស និងប្រព័ន្ធគ្រប់គ្រង ផ្ទៃក្នុង ឬបណ្តាលមកពីកត្តាខាងក្រៅ ។ ហានិភ័យនេះត្រូវបានចាត់ចែងតាម រយៈការបង្កើតនូវ ដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យ និង ការរាយការណ៍ឱ្យបាន

ខេមា មីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

ត្រឹមត្រូវពីសកម្មភាព អាជីវកម្មតាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាព
អាជីវកម្ម និងគណៈគ្រប់គ្រង ។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ ការប្រព្រឹត្តតាម
គណនេយ្យ និងការក្លែងបន្លំ ។

គណៈគ្រប់គ្រងហានិភ័យឥណទាន បានបង្កើតគោលនយោបាយ និង នីតិវិធី ដើម្បីផ្តល់នូវ
ការណែនាំទៅអោយក្រុមប្រតិបត្តិការសំខាន់ៗ លើរចនាសម្ព័ន្ធការគ្រប់គ្រងហានិភ័យ និងភាព
ចាំបាច់នៃការត្រួតពិនិត្យខាងក្នុងដើម្បីកំណត់អត្តសញ្ញាណ ស្នង់តំលៃគ្រប់គ្រង និងត្រួតពិនិត្យ
ហានិភ័យប្រតិបត្តិ ការរបស់ពួកគេ ។ ច្បាប់ត្រួតពិនិត្យខាងក្នុង និងការវាស់វែងត្រូវបានប្រតិបត្តិ
រួមមានការបង្កើតអាជ្ញាធរសំរាប់ចុះហត្ថលេខាការកំណត់ ការត្រួតពិនិត្យប្រព័ន្ធការធ្វើអោយមាន
ប្រសិទ្ធភាពនៃនីតិវិធី និង ឯកសារដោយធានានូវការ អនុលោមតាមបទបញ្ញត្តិ និងតម្រូវការច្បាប់ ។
ច្បាប់ និងនីតិវិធី គឺត្រូវបានត្រួតពិនិត្យឡើងវិញជាទៀងទាត់ ដោយពិចារណាទៅលើគោលដៅ
និងយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន និងបទបញ្ញត្តិ ។

២៣.២ ហានិភ័យឥណទាន

ក្រុមហ៊ុនត្រូវបានសន្មតថាប្រឈមមុខនឹងហានិភ័យឥណទាន ដែលជាហានិភ័យបណ្តាលមកពី
អតិថិជន មួយ ឬដៃគូទីផ្សាររបស់ខ្លួនបរាជ័យក្នុងការបំពេញកតព្វកិច្ចជាប់កិច្ចសន្យា ចំពោះ
ក្រុមហ៊ុននា បំណាច់នៃកាលវសាន្ត ។ ហានិភ័យឥណទានកើតឡើងជាចម្បងចេញពីឥណទាន
និងបុរេប្រទាន ដែលកើតមានពីសកម្មភាពផ្តល់ឥណទានទាំងនោះ ។

(ក) ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុនបានបង្កើតគោលនយោបាយហានិភ័យឥណទាន ដែលរៀបចំឡើងដើម្បីត្រួតត្រានូវការ
ធានារ៉ាប់រងសកម្មភាពហានិភ័យ ។ នីតិវិធីនៃការកំណត់កម្រិតហានិភ័យ ការត្រួតពិនិត្យ ការប្រើ
ប្រាស់ និងការគ្រប់គ្រងឥណទានត្រូវបានអនុវត្តឡើង ផ្អែកតាមកម្មវិធីឥណទានដែលបានរៀបចំ
គំរោងសំរាប់ផលិតផល ឬសំពៀតឥណទាន ពិសេសរួមបញ្ចូលទាំងទីផ្សារគោលដៅ កាលកំណត់
នឹងលក្ខខណ្ឌ ឯកសារសំអាង និងនីតិវិធីដែលនៅក្រោមផលិតផលឥណទានដែលនឹងត្រូវបាន
វាស់វែង និងផ្តល់អោយ ។

ខេម មីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

ក្រុមហ៊ុនក៏បានធានាថាខ្លួនមានការបែងចែកតួនាទីជាច្រើនរវាងអ្នកផ្ដើមឥណទាន អ្នកវាយ
តំលៃ និងអ្នកអនុម័តឥណទានផងដែរ ។

២៣.២ ហានិភ័យឥណទាន

(ខ) ការគ្រប់គ្រងកំរិតហានិភ័យ និងគោលការណ៍គ្រប់គ្រងហានិភ័យក្រុមហ៊ុនគ្រប់គ្រងកំរិត
និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលដែលពួកគេរកឃើញ ជាពិសេសទៅ
លើដៃគូជាបុគ្គលនិងក្រុមព្រមទាំងទៅលើឧស្សាហកម្ម ។

ក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធតាមកំរិតនៃហានិភ័យឥណទាន ដោយដាក់កំរិតលើចំនួនទឹកប្រាក់នៃ
ហានិភ័យដែលអាចទទួលយកបានទាក់ទងនឹងអ្នកខ្ចីឯកត្តជន ឬក្រុមអ្នកខ្ចី និងតាមផ្នែក
ឧស្សាហកម្ម ។

ការប្រឈមមុខនឹងហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងតាមរយៈការវិភាគជាទៀងទាត់នូវ
សម្ភាពឯកត្តជនអ្នកខ្ចី និងឯកត្តជនអ្នកខ្ចីជាសក្តានុពលនៃកតព្វកិច្ចក្នុងការសង ត្រលប់នូវ
ការប្រាក់ និងប្រាក់ដើម ព្រមទាំងតាមរយៈការពិនិត្យឡើងវិញនូវកម្រិតផ្តល់ឥណទានដែល
សមស្រប ។ វាក៏ត្រូវបានគ្រប់គ្រងជាផ្នែកតាមរយៈការទទួលយកនូវទ្រព្យ និងលិខិតធានារបស់
អង្គភាព ឬឯកត្តជន ក៏ដូចជាការផ្តល់ធ្វើនូវសំវិធានសំរាប់ការបាត់បង់ឥណទានផងដែរ ។
ការកំណត់នូវកម្រិតនៃហានិភ័យឥណទានតាមប្រភេទផលិតផល និងវិស័យឧស្សាហកម្ម ត្រូវបាន
អនុម័តដោយក្រុមប្រឹក្សាភិបាល ។

យោងតាមប្រកាសលេខ ធ 7 - ០៦ - 226 ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ របស់ធនាគារ
ជាតិនៃកម្ពុជា ក្រុមហ៊ុនចាំបាច់រក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន ១០ ភាគរយរវាង
ហានិភ័យឥណទានទូទៅរបស់ក្រុមហ៊ុនធៀបនឹងអត្ថប្រយោជន៍ឯកត្តជនណាមួយ និងមូលនិធិ
ផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន ។

(គ) គោលការណ៍សំវិធានធន និងភាពអន់ថយក្រុមហ៊ុនតំរូវអោយអនុវត្តតាមការចាត់ថ្នាក់
ឥណទាន និងសំវិធានធន ដោយយោងតាមប្រកាសដែលពាក់ព័ន្ធចេញដោយធនាគារជាតិ
នៃកម្ពុជា ដែលមាននៅកំណត់សំគាល់លេខ ៣ (ច) នៃរបាយការណ៍ហិរញ្ញវត្ថុ ។

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

ឥណទាន និងបុរេប្រទានដែលមានរយៈពេលហួសកំណត់សងតិចជាង ៣០ថ្ងៃ មិនចាត់ថា មានភាពអន់ថយនោះទេ លើកលែងតែមានព័ត៌មានផ្ទុយពីនេះ ។ កម្រិតអប្បបរមានៃសំវិធាន ជាក់លាក់សំរាប់ភាពអន់ថយត្រូវបានធ្វើឡើងអាស្រ័យដោយការចាត់ថ្នាក់ដែលពាក់ព័ន្ធ ។

២៣.២ ហានិភ័យឥណទាន

(ឃ) ហានិភ័យអតិបរមានៃឥណទាន មុនរាប់បញ្ចូលវត្ថុបញ្ជាក់ ឬមុនការកើនឡើងឥណទានផ្សេងៗ

	31 ធ្នូ 2011	01 សីហា ដល់ 31 ធ្នូ 2010	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ហានិភ័យឥណទានទាក់ទងនឹងធាតុនៅក្នុង			
តារាងតុល្យការ ៖			
សមតុល្យនៅធនាគារផ្សេងៗ	22,490	90,837	146,734
ឥណទាន និងបុរេប្រទានអោយអតិថិជន	566,599	2,288,493	140,332
ទ្រព្យសកម្មផ្សេងៗ	10,386	41,949	7,363
	599,475	2,421,279	294,429

តារាងខាងលើបង្ហាញអំពីហានិភ័យអតិបរមារបស់ក្រុមហ៊ុននៅក្នុងការិយបរិច្ឆេទនៃថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១ ដោយមិនគិតអំពីវត្ថុបញ្ជាក់ដែលមានក្នុងដៃ ឬមុនការកើនឡើងឥណទានផ្សេងៗ។ ៩៥% នៃឥណទានអតិបរមាសរុប គឺទទួលបានមកពីឥណទាន និងបុរេប្រទានដល់អតិថិជននៅ ក្នុងប្រទេសកម្ពុជា ។

ក្រុមហ៊ុនមានទំនុកចិត្តចំពោះលទ្ធភាពរបស់ខ្លួនក្នុងការគ្រប់គ្រង និងរក្សាអោយមានហានិភ័យ ឥណទាន និងជឿជាក់ថាហានិភ័យអតិបរមាចំពោះហានិភ័យឥណទានរបស់ក្រុមហ៊ុន ត្រូវបាន កំរិតចំពោះចំនួនយោងនៃឥណទានដកនិងសំវិធានធនលើឥណទាន ដែលជាប់សង្ស័យ ។ ឥណទាន និងបុរេប្រទានត្រូវបានផ្តល់អោយផងដែរដល់អ្នកខ្ចីទាំងនោះ ដែលរំពឹងថាទទួលបាន ប្រាក់ចំណេញ ។

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

២៣.២ ហានិភ័យឥណទាន (ត្រូវទំព័រមុន)

(ង) ឥណទាន និងបុរេប្រទានត្រូវបានសង្ខេបដូចខាងក្រោម ៖

	31 ធ្នូ 2011		01 សីហា ដល់
	ដុល្លារអាមេរិក	ពាន់រៀល	31 ធ្នូ 2010 ដុល្លារអាមេរិក
ឥណទាននិងបុរេប្រទានដែលមិនទាន់ហួសកាលកំណត់ និងមិនមានភាពអន់ថយ	566,599	2,288,493	140,332
ឥណទាន និងបុរេប្រទានដែលមានភាពអន់ថយ	4,638	18,733	-
ចំនួនដុល	571,237	2,307,226	140,332
ដក ៖			
សំវិធានសំរាប់ឥណទានជាប់សង្ស័យ	(4,638)	(18,733)	-
ចំនួនសុទ្ធ	566,599	2,288,493	140,332

សំរាប់គោលបំណងនៃការធ្វើសំវិធានធនឥណទាន ដោយអនុលោមទៅតាមលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា ការសងប្រាក់ដើមត្រូវលប់មកវិញពីទ្រព្យបញ្ចាំ (ក្រៅពីសាច់ប្រាក់) មិនត្រូវបានលើកយកមកធ្វើការពិចារណាឡើយ ។

(១) ឥណទាន និងបុរេប្រទានដែលមិនទាន់ហួសកាលកំណត់ និងមិនមានភាពអន់ថយ

ឥណទាន និងបុរេប្រទានដែលមិនទាន់ហួសកាលកំណត់ មិនត្រូវបានចាត់ទុកថាមានភាពអន់ថយឡើយ លុះត្រាតែមានព័ត៌មានណាមួយចង្អុលបង្ហាញផ្ទុយពីនេះ ។

(២) ឥណទាន និងបុរេប្រទានដែលមានភាពអន់ថយ

ឥណទាន និងបុរេប្រទានដែលមានភាពអន់ថយ គឺជាឥណទាន និងបុរេប្រទានទាំងឡាយណាដែលក្រុមហ៊ុនកំណត់មានកស្មតាមិនលំអៀង ហើយក្រុមហ៊ុនមិនរំពឹងថាអាចប្រមូលប្រាក់ដើមនិងការប្រាក់តាមកាលកំណត់នៅក្នុងលក្ខខណ្ឌកិច្ចសន្យានៃឥណទាន និងបុរេប្រទាននោះបាន ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាន និងបុរេប្រទានដែលលើសកាលកំណត់រយៈពេល ៣០ ថ្ងៃត្រូវបានចាត់ទុកថាមានភាពអន់ថយ ហើយកម្រិតអប្បបរមានៃសំវិធានធនជាក់លាក់សំរាប់ភាពអន់ថយ ត្រូវបានធ្វើឡើងផ្អែកទៅលើការចាត់ថ្នាក់ ដែលពាក់ព័ន្ធលើកលែងតែមានព័ត៌មានណាមួយចង្អុលបង្ហាញផ្ទុយពីនេះ ។

ខេម ប៊ីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

២៣.២ ហានិភ័យឥណទាន (តពីទំព័រមុន)

- (ង) ឥណទាន និងបុរេប្រទានត្រូវបានសង្ខេបដូចខាងក្រោម (តពីទំព័រមុន) ៖
- (២) ឥណទាន និងបុរេប្រទានដែលមានភាពអន់ថយ (តពីទំព័រមុន)

	31 ធ្នូ 2011		01 សីហា ដល់ 31 ធ្នូ 2010
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ហួសកាលកំណត់ពី 30 ទៅដល់ 179 ថ្ងៃ	3,408	13,765	-
ហួសកាលកំណត់ពី 180 ថ្ងៃ និងច្រើនជាងនេះ	1,230	4,968	-
	4,638	18,733	-

(ច) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុដែលមានហានិភ័យឥណទាន

(១) តាមរយៈការបែងចែកទីតាំងភូមិសាស្ត្រ

ហានិភ័យឥណទានរបស់ក្រុមហ៊ុននៅក្នុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ដែលបណ្តាលទាំងស្រុងមកពីទីតាំងលំនៅដ្ឋានរបស់ដៃគូនៅក្នុងប្រទេសកម្ពុជា ។

(២) តាមរយៈវិស័យឧស្សាហកម្ម

	សមតុល្យជា មួយធនាគារ ដទៃ ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន សំរាប់អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សរុប ពាន់រៀល
នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2011					
កសិកម្ម	-	97,813	-	97,813	395,067
ក្រុមគ្រួសារ	-	6,998	-	6,998	28,265
ស្ថាប័នហិរញ្ញវត្ថុ	22,490	-	-	22,490	90,837
ដឹកជញ្ជូន	-	53,490	-	53,490	216,046
សេវាកម្ម	-	42,349	-	42,349	171,047
ពាណិជ្ជកម្ម	-	173,977	-	173,977	702,693
ផ្សេងៗ	-	196,610	10,386	206,996	836,057
	22,490	571,237	10,386	604,113	2,440,012

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

២៣.២ ហានិភ័យឥណទាន (តពីទំព័រមុន)

(៥) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុដែលមានហានិភ័យឥណទាន (តពីទំព័រមុន)

(២) តាមរយៈវិស័យឧស្សាហកម្ម (តពីទំព័រមុន)

	សមតុល្យជា មួយធនាគារ ដទៃ ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន សំរាប់អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សរុប ពាន់រៀល
នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2010					
កសិកម្ម	-	1,500	-	1,500	6,080
ស្ថាប័នហិរញ្ញវត្ថុ	146,734	-	-	146,734	594,713
សេវាកម្ម	-	65,868	-	65,868	266,963
ពាណិជ្ជកម្ម	-	72,299	-	72,299	293,028
ផ្សេងៗ	-	665	7,363	8,028	32,537
	<u>146,734</u>	<u>140,332</u>	<u>7,363</u>	<u>294,429</u>	<u>1,193,321</u>

២៣.៣ ហានិភ័យលើទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលតំលៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុ នឹងប្រែប្រួលដោយសារការផ្លាស់ប្តូរតំលៃទីផ្សារ ។ ហានិភ័យទីផ្សារកើតឡើង ដោយសារស្ថានភាពបើកទូលាយនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅព្រមទាំងការប្រែប្រួលនៃអត្រា ឬតំលៃទីផ្សារ ដូចជាអត្រាការប្រាក់ គំលាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតំលៃមូលធន ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យនៃការឡើងចុះនៃតំលៃលិខិតុបករណ៍ហិរញ្ញវត្ថុ ដែល បណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស ។

ក្រុមហ៊ុនមិនមានហានិភ័យការប្តូររូបិយប័ណ្ណបរទេសជាដុំកំរិតទេ ដោយសារប្រតិបត្តិការចំបង របស់ក្រុមហ៊ុន គឺប្រាក់ដុល្លារអាមេរិក ។ ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាអនុវត្តប្រតិបត្តិការ ជាប្រក្រតីរបស់ខ្លួនដោយប្រើប្រាស់វត្តមានប្រាក់ដុល្លារអាមេរិកជាចម្បង ដោយសាររូបិយប័ណ្ណ នេះត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅក្នុងប្រទេសកម្ពុជា ។

ខេម មីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

(ខ) ហានិភ័យតំលៃ

ក្រុមហ៊ុនពុំមានហានិភ័យតំលៃមូលប័ត្រ ដោយសារក្រុមហ៊ុនមិនបានរក្សាទុកការវិនិយោគ
មូលប័ត្រ ដែលចាត់ថ្នាក់ក្នុងតារាងតុល្យការជាការវិនិយោគសំរាប់លក់ ឬតាមតំលៃទីផ្សារតាម
រយៈចំណេញ ឬខាត ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមិនមានគោលការណ៍គ្រប់គ្រងហានិភ័យតំលៃ
ឡើយ ។

(គ) ហានិភ័យលើអត្រាការប្រាក់

ហានិភ័យលើអត្រាការប្រាក់ សំដៅទៅលើការខាតបង់នូវចំណូលការប្រាក់សុទ្ធ ដោយសារតែការ
ប្រែប្រួលនៃកំរិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងទ្រព្យ អកម្ម ។
ហានិភ័យលើអត្រាការប្រាក់ ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើ
ចំណេញពីការបណ្តាក់ទុន, តម្លៃទីផ្សារ, តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគចន្លោះ
ប្រែប្រួលអត្រាការប្រាក់ ។ សក្តានុពលនៃការធ្លាក់ចុះនូវចំណូលការប្រាក់សុទ្ធពីការប្រែប្រួលអត្រា
ការប្រាក់ដែលខុសប្រក្រតី ត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកំរិតហានិភ័យដែលកំណត់ថា
អាចទទួលយកបាន ។

គណៈគ្រប់គ្រងមានការជឿជាក់ថា គោលដំហាររបស់ក្រុមហ៊ុនចំពោះបម្រែបម្រួលនៃអត្រាការប្រាក់
ត្រូវបានកាត់បន្ថយ ។

តារាងខាងក្រោមធ្វើការសង្ខេបអំពីហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុន ។ ចំនួនដែលរាប់
បញ្ចូលនៅក្នុងតារាងនេះ គឺជាតំលៃនៅសល់ក្នុងបញ្ជីរបស់ទ្រព្យសកម្ម និងទ្រព្យអកម្ម ដោយ
រៀបតាមលំដាប់នៃការកំណត់តំលៃឡើងវិញ តាមកិច្ចសន្យា និងកាលបរិច្ឆេទនៃកាលវេសន្ត ។

ខេមបូឌីហ្វឺរ៉ូស៊ីយ៉ូន

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមីន៍ទី១)

២៣.៣ ហានិភ័យលើអត្រាការប្រាក់ (ត្រីមីន៍ទី១)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2011	ត្រីមីន៍ 1 ខែ	1 ទៅ 3 ខែ	3 ទៅ 12 ខែ	1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	គ្មានការប្រាក់	សរុប	អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ភាគរយ
ទ្រព្យសកម្ម								
សាច់ប្រាក់	-	-	-	-	-	13,170	13,170	
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ	22,490	-	-	-	-	-	22,490	0.4-0.75%
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	17,500	-	17,500	0.24%
ការឱ្យខ្ចីចងការ និងបុរេប្រទានចំពោះអតិថិជន ៖								
- មានដំណើរការ	-	602	40,550	491,910	-	-	533,062	15.60-36%
- ពុំមានដំណើរការ	-	-	4,404	33,771	-	-	38,175	21.60-36%
- សំវិធានធនដាក់លាក់	-	-	-	-	-	(4,638)	(4,638)	
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	10,386	10,386	
សរុបទ្រព្យសកម្ម	22,490	602	44,954	525,681	17,500	18,918	630,145	

(តទៅទំព័របន្ទាប់)

ខេមបូឌីយ៉ាញវត្ត

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមីន៍ទី១)

២៣.៣ ហានិភ័យលើអត្រាការប្រាក់ (ត្រីមីន៍ទី១)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2011	ត្រីមី 1 ខែ ដុល្លារអាមេរិក	1 ទៅ 3 ខែ ដុល្លារអាមេរិក	3 ទៅ 12 ខែ ដុល្លារអាមេរិក	1 ទៅ 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ ភាគរយ
ទ្រព្យអកម្ម								
សំវិធានធនលើពន្ធ	-	-	-	-	-	125	125	
ទ្រព្យអកម្មផ្សេងៗ កម្ចី	-	-	50,000	250,000	-	12,071	300,000	9-10%
សរុបទ្រព្យអកម្ម	-	-	50,000	250,000	-	12,196	312,196	
លំអៀងការប្រាក់វេយ្យាករណ៍ 2011 - ដុល្លារ	22,490	602	(5,046)	275,681	17,500	6,722	317,949	
លំអៀងការប្រាក់វេយ្យាករណ៍ 2011 - ពាន់រៀល	90,837	2,431	(20,381)	1,113,476	70,683	27,150	1,284,196	

(តទៅទំព័របន្ទាប់)

ខេមបូឌីយ៉ាវិញ្ញាបត្ត

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រឹមទំព័រមុន)

២៣.៣ ហានិភ័យលើគ្រួសារប្រាក់ (ត្រឹមទំព័រមុន)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2010	ត្រឹម 1 ខែ ដុល្លារអាមេរិក	1 ទៅ 3 ខែ ដុល្លារអាមេរិក	3 ទៅ 12 ខែ ដុល្លារអាមេរិក	1 ទៅ 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	សរុប អត្រាការប្រាក់ ដុល្លារអាមេរិក	ភាគរយ
ទ្រព្យអកម្ម								
សំវិធានធនលើពន្ធ	-	-	-	-	-	12	12	
ទ្រព្យអកម្មផ្សេងៗ កម្ចី	-	-	-	-	-	41	41	
សរុបទ្រព្យអកម្ម	-	-	-	-	-	53	53	
លំអៀងការប្រាក់វេទយិតភាព 2010 - ដុល្លារ	146,734	-	-	140,332	17,500	8,007	312,573	
លំអៀងការប្រាក់វេទយិតភាព 2010-ពាន់រៀល	592,659	-	-	566,801	70,683	32,340	1,262,483	

(តទៅទំព័របន្ទាប់)

ខេមា មីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

២៣.៤ ហានិភ័យលើសាច់ប្រាក់ខាយស្រួល

ហានិភ័យសាច់ប្រាក់ខាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនគ្មានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់នៅពេលដល់កំណត់សងនូវតំរូវការសាច់ប្រាក់ ឬលំហូរសាច់ប្រាក់ចេញផ្សេងៗ ។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ខាយស្រួល

គណៈគ្រប់គ្រង ត្រួតពិនិត្យសាច់ប្រាក់ខាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំនិងទិន្នន័យបំណុលដែលមានកាលកំណត់ ។ ក្រុមហ៊ុនធ្វើការត្រួតពិនិត្យ និងរាយការណ៍អំពីដំហរសាច់ប្រាក់ប្រចាំថ្ងៃ និងធ្វើផែនការសំរាប់ថ្ងៃបន្ទាប់សប្តាហ៍ និងខែជាបន្តបន្ទាប់ ដោយសាររយៈពេលនេះ គឺជាកំឡុងពេលសំខាន់សំរាប់ការគ្រប់គ្រងសាច់ប្រាក់ខាយស្រួល ។

(ខ) ដំណើរការរកប្រកពទុន

ប្រកពទុនជាចំបងរបស់ក្រុមហ៊ុនបានមកពីដើមទុនត្រូវបង់របស់ភាគទុនិក និងប្រាក់កម្ចី ។ ប្រកពទុនត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យរបស់គណៈគ្រប់គ្រងលើកាលកំណត់នៃប្រាក់កម្ចី ។

(គ) លំហូរសាច់ប្រាក់មិនមែនលិខិតុបករណ៍និទស្សន៍

តារាងខាងក្រោមធ្វើការវិភាគពីទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុមិនមែនលិខិតុបករណ៍និទស្សន៍របស់ក្រុមហ៊ុន នៅក្នុងការដាក់ជាក្រុមតាមកាលកំណត់ ដោយផ្អែកលើកាលកំណត់នៃកិច្ចសន្យាដែលនៅសល់គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ ។ ចំនួនដែលបានបង្ហាញនៅក្នុងតារាង គឺជាលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនធ្វើអប្បហារ ដោយលែកក្រុមហ៊ុនគ្រប់គ្រងហានិភ័យសាច់ប្រាក់ខាយស្រួលដែលមានភ្ជាប់ជាមួយ ដោយផ្អែកលើលំហូរសាច់ប្រាក់ រំពឹងទុកដែលមិនបានធ្វើអប្បហារ ។

(តទៅទំព័របន្ទាប់)

ខេមបូឌីយ៉ាញវត្ត

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

២៣.៤ ហានិភ័យលើសាច់ប្រាក់នាយស្រួល (ត្រីមាសទី១)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2011	ត្រីមាស 1 ខែ	1 ទៅ 3 ខែ	3 ទៅ 12 ខែ	1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	គ្មានកាលកំណត់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម							
សាច់ប្រាក់	13,170	-	-	-	-	-	13,170
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ	22,490	-	-	-	-	-	22,490
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	-	17,500	17,500
ការឱ្យខ្ចីចងការ និងបុរេប្រទានចំពោះអតិថិជន ៖							
- មានដំណើរការ		602	40,550	491,910	-	-	533,062
- ពុំមានដំណើរការ		-	4,404	33,771	-	-	38,175
- សំវិធានធនជាក់លាក់	-	-	-	-	-	(4,638)	(4,638)
ទ្រព្យសកម្មផ្សេងទៀត	8,179	-	-	4,200	-	(1,993)	10,386
សរុបទ្រព្យសកម្ម	43,839	602	44,954	529,881	-	10,869	630,145

(តទៅទំព័របន្ទាប់)

ខេមបូឌីយ៉ាញធីត

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រឹមទំព័រមុន)

២៣.៤ ហានិភ័យលើសាច់ប្រាក់ងាយស្រួល (ត្រឹមទំព័រមុន)

	ត្រឹម 1 ខែ	1 ទៅ 3 ខែ	3 ទៅ 12 ខែ	1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	គ្មានកាល កំណត់	សរុប
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2011	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យអកម្ម							
សំវិធានធនលើពន្ធ	-	125	-	-	-	-	125
ទ្រព្យអកម្មផ្សេងៗ	8,309	3,762	-	-	-	-	12,071
កម្ចី	-	-	50,000	250,000	-	-	300,000
សរុបទ្រព្យអកម្ម	<u>8,309</u>	<u>3,887</u>	<u>50,000</u>	<u>250,000</u>	<u>-</u>	<u>-</u>	<u>312,196</u>
អតិរេក/(កង្វះ)សាច់ប្រាក់ងាយស្រួលសុទ្ធ 2011	<u>35,530</u>	<u>(3,285)</u>	<u>(5,046)</u>	<u>279,881</u>	<u>-</u>	<u>10,869</u>	<u>317,949</u>
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2010							
សរុបទ្រព្យសកម្ម	<u>147,431</u>	<u>1,704</u>	<u>3,459</u>	<u>142,533</u>	<u>17,500</u>	<u>-</u>	<u>312,627</u>
សរុបទ្រព្យអកម្ម	<u>53</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>53</u>
អតិរេក/(កង្វះ)សាច់ប្រាក់ងាយស្រួលសុទ្ធ 2010	<u>147,378</u>	<u>1,704</u>	<u>3,459</u>	<u>142,533</u>	<u>17,500</u>	<u>-</u>	<u>312,574</u>

ខេម មីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

២៣.៥ ការគ្រប់គ្រងដើមទុន

ក្រុមហ៊ុនធ្វើការពិចារណាអំពីតម្រូវការធ្វើអោយមានសមតុល្យនៃប្រសិទ្ធភាព ភាពបត់បែន និង ភាពគ្រប់គ្រាន់របស់ដើមទុន នៅពេលដែលគេធ្វើការកំណត់នូវភាពគ្រប់គ្រាន់របស់ដើមទុន និង នៅពេលដែលគេធ្វើការអភិវឌ្ឍន៍ផែនការគ្រប់គ្រងដើមទុននោះ ។ ក្រុមហ៊ុនបរិយាយលំអិតអំពី ការពិចារណាទាំងនេះ តាមរយៈដំណើរការវាយតម្លៃភាពគ្រប់គ្រាន់នៃដើមទុនផ្ទៃក្នុង និង លក្ខណៈសំខាន់ៗមួយចំនួនរួមមាន (ក) យកចិត្តទុកដាក់ពិចារណាទៅលើទាំងកត្តាសេដ្ឋកិច្ច និងបទបញ្ញត្តិនៃដើមទុនបំរុងអប្បបរមា ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា (ខ) ការពារ លទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះអាចបន្តផ្តល់ប្រយោជន៍ដល់ភាគ ទុនិក និង អត្ថប្រយោជន៍ដល់ភាគីដែលពាក់ព័ន្ធនឹងក្រុមហ៊ុន (គ) រក្សាមូលដ្ឋានដើមទុនវិជម៌ា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម ។

២៣.៦ តម្លៃទីផ្សារសមស្របនៃទ្រព្យសកម្មនិងអកម្មហិរញ្ញវត្ថុ

ដោយហេតុថា ទ្រព្យសកម្ម/អកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយចំនួនធំពុំមានការជួញដូរលើ ទីផ្សារសកម្មទេ តម្លៃសមស្របចំពោះឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃដោយថ្នាក់ដឹកនាំ ក្រុមហ៊ុន ដោយយោងទៅតាមប្រភេទនៃទ្រព្យសកម្ម/អកម្មទាំងនោះ ។ ផ្អែកទៅលើការ ប៉ាន់ស្មានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន តម្លៃសមស្របចំពោះទ្រព្យសកម្ម/អកម្មហិរញ្ញវត្ថុ មានតម្លៃ ប្រហាក់ប្រហែលគ្នានឹងតម្លៃពិតគណនេយ្យរបស់វា ។

តម្លៃយោង និងតម្លៃសមស្របរបស់ទ្រព្យសកម្ម/អកម្ម ពុំត្រូវបានបង្ហាញនៅក្នុងតារាងតុល្យការ របស់ក្រុមហ៊ុនតាមតម្លៃសមស្របឡើយ ។ តម្លៃសមស្របដែលធ្វើការប៉ាន់ប្រមាណគឺផ្អែកទៅ តាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម:

- (ក) ប្រាក់បញ្ញើ និងប្រាក់តំកល់ជាមួយធនាគារនានា

ខេមា មីក្រូហិរញ្ញវត្ថុ

**កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ
ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១**

ប្រាក់បញ្ញើរ និងប្រាក់តំកល់ជាមួយធនាគារនានារួមមាន គណនីចរន្ត គណនីសន្សំ និង គណនីមានកាលកំណត់ ។ តម្លៃសមស្របនៃប្រាក់បញ្ញើរ និងប្រាក់តំកល់ជាមួយធនាគារនានា យោងតាមតម្លៃយោង ។

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

២៣.៦ តំលៃសមស្របនៃទ្រព្យសកម្មនិងអកម្មហិរញ្ញវត្ថុ (តពិទំព័រមុន)

(ខ) ឥណទាន និងបុរេប្រទានចំពោះអតិថិជន

ឥណទាន និងបុរេប្រទានចំពោះអតិថិជន ត្រូវបានកត់ត្រាយោងតាមសមតុល្យដែលនៅសល់បូក នឹងការប្រាក់ ដោយដកចេញនូវសំវិធានធនលើឥណទានសុទ្ធដែលបាត់បង់ ។ សំវិធានធនលើ ឥណទានដែលបាត់បង់ ត្រូវបានធ្វើឡើងដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃ កម្ពុជា ។

(គ) ប្រាក់កម្ចី

តំលៃទីផ្សារនៃប្រាក់កម្ចីមានការប្រាក់ដែលមិនត្រូវបានដកស្រង់ក្នុងទីផ្សារសកម្ម គឺផ្អែកទៅលើ ប្រាក់ដើមដែលនៅសល់ ដោយប្រើប្រាស់ការអត្រាការប្រាក់នៃកម្ចី ។

(ឃ) ទ្រព្យសកម្ម និងទ្រព្យអកម្មផ្សេងទៀត

ចំនួននៅសល់នៅក្នុងបញ្ជីរបស់ទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានធ្វើការ ប៉ាន់ប្រមាណថាប្រហាក់ប្រហែលតំលៃទីផ្សាររបស់វា ដោយសារធាតុទាំងនេះមិនមានការប្រែ ប្រួលជាដុំកំភួនទៅតាមការឡើងចុះនៃអត្រាការប្រាក់នៅលើទីផ្សារទេ ។

២៤ តួលេខប្រៀបធៀប

តួលេខប្រៀបធៀបគឺមានរយៈពេល ៥ខែ ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០ ដល់ ៣១ ខែធ្នូ ឆ្នាំ ២០១០ ដែលមិនអាចប្រៀបធៀបនឹងឆ្នាំបច្ចុប្បន្នដែលមានរយៈពេល ១២ ខែ ចាប់ពី ថ្ងៃទី០១ ខែ មករា ឆ្នាំ ២០១១ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១១ បានទេ ។

ខេម មីក្រូហិរញ្ញវត្ថុ

កំណត់សំគាល់លើរបាយការណ៍សំរាប់ការិយបរិច្ឆេទ

ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១



CAMMA MICROFINANCE LIMITED

ទេម៉ា មីក្រូហិរញ្ញវត្ថុ លីមីតធីត

Address

N° 49, Street 294, Sang Kat Beung Keng Kang I, Khan Chamkar Morn, Phnom Penh, Cambodia.

Phone: 023 996 936

Email: info@cmma.com.kh

Website: www.camma.com.kh

